



ព្រឹត្តិបត្រ

THE PRACHEACHUN MAGAZINE

(១៩៧៩-២០២១)



អបអរសាទរ ខួបទី ៧២ នៃ
ទិវាជ័យជម្នះ ៧ មករា



ឆ្នាំទី២០ លេខ ២៣៩ ខែធ្នូ ឆ្នាំ ២០២០



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩, កិច្ចប្រជុំ CLMV និងកិច្ចប្រជុំកំពូល CLV លើកទី១១.....

៧



សម្តេចតេជោ ហ៊ុន សែន ៖ ការរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានក្លាយទៅជាចលនាជាតិដ៏ធំធេងមហាសាល និងជារឿងការពារសុខភាពប្រជាជន.....

៩



សសម្តេចអគ្គមហាពញាចក្រី ៖ ក្នុងរយៈពេល ៣ខែ នេះ រដ្ឋសភា អនុម័តច្បាប់បានចំនួន ២២

១២



សម្តេចក្រឡាហោម ៖ ការរំលែករក្សាពង្រឹងសន្តិភាព និងស្ថិរភាពសង្គមនៅតែជាកត្តាអាទិភាពចម្បងបំផុត

១៣



សម្តេចវិបុលសេនាភក្តី ៖ សាមគ្គីភាពផ្ទៃក្នុងជាកត្តាចាំបាច់មិនអាចខ្វះបាន

១៤

មាតិកា
Contents

ក្របបង្អួច
ក្រោមការដឹកនាំរបស់គណបក្ស
ប្រជាជនកម្ពុជា ប្រទេសកម្ពុជា
មានសុខសន្តិភាព និងការអភិវឌ្ឍ

និពន្ធនាយក ៖
លោក តាក ស៊ុនអ៊ុំ
គណៈកម្មការនិពន្ធ
១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារ៉ុន
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន
លេខានិពន្ធ
១. លោក ម៉ក់ ឈិន
២. លោក ស្វាយ ភីរុណ
អ្នកបកប្រែភាសា
១. លោកស្រី ម៉ែន នារីសោភ័ត
អ្នករៀបចំ
១. លោក សុផាត វីរៈមុនី
វិចិត្រករ
១. លោក ធា សារ៉ុន
អាសយដ្ឋាន ៖
លេខ ២០៣
មហាវិថី ព្រះនរោត្តម
ភ្នំពេញ-កម្ពុជា
ទូរស័ព្ទលេខ ៖
០២៣ ២១៩ ០៦៥
Address ៖
No 203 Preah
Norodom Bld.
Phnom Penh Cambodia
Tel : 023 219 065

វិចារណកថា ៖ ស្តារពីជ័យជម្នះ ៧ មករា ជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងការអភិវឌ្ឍ ០៣

Editorial : The Spirit of January 7 Victory Is the Foundation of Peace and Development ០៣

⇒ ខួបទី២២ នៃទិវានយោបាយ ឈ្នះ ឈ្នះ រំលឹកប្រជាជាតិយើងឲ្យបន្តពង្រឹងសាមគ្គីភាព ០៦

⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស ១៥

⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស ១៩

⇒ សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ២១

⇒ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្នុងដំណើរការគាំទ្រសកម្មភាព សេដ្ឋកិច្ចកំឡុងពេលកូវីដ-១៩ ២២

⇒ ស្តារ និងកែលម្អឡើងវិញ ដំណាក់កាលសិក្សា និងផ្លូវលំជនបទ ដែលរងគ្រោះដោយទឹកជំនន់ ២៣

⇒ ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ២៥

⇒ វិទ្យាសាស្ត្រ និងសុខភាព៖ វិធីការពារសុខភាពរបស់លោកអ្នកពីជំងឺ ក្នុងអំឡុងពេលអាកាស ២៧

⇒ កំណាព្យ៖ ពន្លឺមករា សំណើច ២៨

សូមគោរពជូនពរចរស្នូស្នីមហាប្រសើរ
ក្នុងឱកាសដ៏មហានក្ខត្តបូករួមនៃទិវាបុណ្យវត្តកខ្វប
អនុស្សាវរីយ៍លើកទី ៤២ ទិវាជ័យជម្នះ ៧ មករា
(៧.១.១៩៧៩ ~ ៧.១.២០២១)



សម្តេចអគ្គមហាេញាចក្រី
ហេង សំរិន
 ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
 ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា



សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
 នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
 ប្រធានគណបក្សប្រជាជនកម្ពុជា



សម្តេចក្រឡាហោម
ស ខេង
 ឧបនាយករដ្ឋមន្ត្រី និងជាអគ្គនាយកស្ថាប័នសហព័ន្ធ
 អនុប្រធានគណបក្សប្រជាជនកម្ពុជា



សម្តេចវិបុលសេនាភក្តី
សារ៉េន រ៉ង់
 ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
 អនុប្រធានគណបក្សប្រជាជនកម្ពុជា

សូម **សម្តេច** បានប្រកបដោយសុខភាពបរិបូរ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា
 ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជាសម្រេចបានជោគជ័យធំៗថ្មីទៀត
 ក្នុងបុព្វហេតុ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។

គោរពជូនដោយភ្នំកតញ្ញុតាធម៌ដ៏រុងរឿងរៀបរៀង
ទស្សនាវដ្តីប្រជាជន

សិរីស្អស្អឆ្នាំថ្មី

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសករាជ ២០២១



យើងខ្ញុំសូមគោរពជូនពររបស់ស្តី សិរីមង្គល
មហាប្រសើរជូនសម្តេច ឯកឧត្តម លោកជំទាវ
អ្នកឧកញ៉ា មន្ត្រីរាជការកងយោធពលខេមរភូមិន្ទ
កងរាជអាវុធហត្ថ កងនគរបាលជាតិ និងប្រជាជន
កម្ពុជានៅគ្រប់ទិសទី ព្រមទាំងអង្គទូតនិងអង្គការ
អន្តរជាតិនានា ដែលកំពុងបំពេញបេសកកម្មដ៏
ឧត្តុង្គឧត្តមនៅ ព្រះរាជាណាចក្រកម្ពុជា សូម
ទទួលបាននូវជោគជ័យថ្មីៗថែមទៀត នៅក្នុងការ
បំពេញភារកិច្ច និងសូមបានប្រកបតែនឹងពុទ្ធពរ
ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំបីឃ្លៀងឃ្លាតឡើយ ។

គោរពជូនពី
នស្សនាវដ្តីប្រជាជន

Happy New Year

On the occasion of the Universal New Year 2021

the Pracheachun Magazine would like to express its sincere best wishes to Samdechs, Your Royal Highnesses, Excellencies, Lok Chumteav, Lok Oknha, Government Officials, Royal Armed Forces, Military Police, National Police, Compatriots, Diplomatic Mission and International Organizations in the Kingdom of Cambodia good health, wealth, happiness, prosperity and every success.

*from the Pracheachun
magazine*



ស្មារតីជ័យជម្នះ ៧ មករា ជាមូលដ្ឋានគ្រឹះ នៃសន្តិភាព និងការអភិវឌ្ឍ

The Spirit of January 7 Victory Is the Foundation of Peace and Development

ឆ្លងកាត់រយៈពេល ៤២ឆ្នាំ បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង នាថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ មាតុភូមិកម្ពុជានៃយើងបាននិងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្រោមកម្លាំងមហាសាមគ្គីភាពជាតិរឹងមាំ ដែលបានពុះពារធ្វើឲ្យលិកម្មដោយសាច់ស្រស់ ឈាមស្រស់ និងប្រាជ្ញាស្មារតីបង្កើតនូវសមិទ្ធផលធំៗលើគ្រប់វិស័យ ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាប្រមុខដ៏ឆ្នើម និងឈ្លាសវៃបំផុត ។ ពេលនេះប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងសម្តែងក្តីរីករាយជាន់ពេក ក្នុងការអបអរសាទរខួបអនុស្សាវរីយ៍ ទី៤២ នៃទិវាមហាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២១) ដើម្បីរំលឹកទៅដល់ព្រឹត្តិការណ៍នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ។

ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីរបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ ។ គ្មានជនណាមួយ ឬកម្លាំងណាមួយអាចមកបំភ្លៃ ឬបំផ្លាញនូវសត្វៈធម៌ប្រវត្តិសាស្ត្រនេះបានឡើយ ។ ថ្ងៃ ៧ មករា គឺជាការបើកឡើងវិញនូវទំព័រសករាជ្យថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ រំលឹកដល់ថ្ងៃ ៧ មករា យើងក៏ពិតជាចង់ចាំនូវគុណបុគ្គលៈដ៏ឧត្តុង្គឧត្តមរបស់វិរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងវិរៈកងទ័ពស្មគ្រចិត្តវៀតណាមដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការវាយប្រយុទ្ធ ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ។ យើងគប្បីរំលឹកថា ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ក្នុងរបបប្រល័យពូជសាសន៍ ប្រជាជនកម្ពុជា ព្រមទាំងកម្មាភិបាលដ៏ស្មោះត្រង់ជាច្រើនរូប បានទទួលរងនូវការកាប់សម្លាប់ ទទួលរងនូវការបិទសិទ្ធិសេរីភាពការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំងនិងការធ្វើទារុណកម្មដែលធ្វើឲ្យប្រជាជនស្លាប់អស់ជិត ៣លាន នាក់ ។ ផ្តើមចេញពីមូលហេតុនេះហើយដែលកម្មាភិបាលយុទ្ធជន យុទ្ធនារីជាកម្លាំងអ្នកស្នេហាជាតិបរិសុទ្ធ ដែលសេសសល់ពីការកាប់សម្លាប់ បានក្រោកឈរឡើងរួមគ្នាឈានដល់បង្កើតបានជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាអង្គការចាត់តាំងនយោបាយតែមួយគត់ តំណាងឲ្យឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ក្រោកឈរឡើងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ទទួលបានជ័យជម្នះ នៅថ្ងៃ ៧ មករា ជាប្រវត្តិសាស្ត្រ ។ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាទាន់ពេលវេលា ។ ៧ មករា បានបើកឡើងនូវសករាជ្យថ្មីគឺៈ សករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ៧ មករា បានផ្តល់ជូនប្រជាជនកម្ពុជានូវសិទ្ធិសេរីភាពគ្រប់យ៉ាងក្នុងការធ្វើជាម្ចាស់លើជោគភាសនារបស់ខ្លួនពិតប្រាកដ ។ ៧ មករា បានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។ ៧ មករា គឺជានិមិត្តរូបនៃសន្តិភាព និងអភិវឌ្ឍន៍ ។

ក្នុងរយៈពេល ៤២ឆ្នាំ កន្លងទៅនេះ ប្រជាជាតិកម្ពុជាបានធ្វើឲ្យ

Forty-two years after the country was liberated from the brutal genocidal regime on January 7, 1979, our motherland Cambodia has been transforming its beautifully new face under the force of great and firm national solidarity. Our people have strived to sacrifice their fresh flesh, fresh blood, and wisdom to make great achievements in all fields under the correct leadership of the Cambodian People's Party and the Royal Government of Cambodia headed by Samdech Akka Moha Sena Padei Techo Hun Sen, the most outstanding and wise leader. Cambodians across the country at this time are rejoicing in celebrating the 42nd anniversary of the great 7 January victory day (January 7, 1979-2021) to commemorate the events of the overthrow of the genocidal regime and the great revival of the Cambodian people.

The Cambodian people have named January 7, 1979 as their second birthday. Without the January 7 victory, we would not have anything that we have today. No person or force can distort or destroy this historical truth. January 7 marks the reopening of a new era of independence, freedom, democracy and social progress. Remembering January 7, we also remember the great merits of the heroes of the National United Front for Salvation Kampuchea and the heroic Vietnamese volunteer army who made great sacrifices in the fight to overthrow the genocidal regime of Pol Pot and defend the revival of the Cambodian people. We should recall that during the 3 years, 8 months and 20 days of the genocidal regime, many Cambodians and loyal cadres, suffered massacres, deprivation of rights and freedom, and forced labor, and torture that killed nearly three million people.

Starting from this reason, the cadres, heroic male and female fighters, the pure patriotic force left from the massacre, stood together and formed the National United Front for Salvation of Kampuchea on December 2, 1978 as the only political organization representing the will and the interests of the Cambodian people. They stand up and defeat the genocidal regime to score the historic victory on January 7. January 7 saved the lives of Cambodians in time. January 7 marked the beginning of a new era of independence, freedom, democracy and social progress. January 7 has given the Cambodian people all the rights and freedom to own truly their own destiny. January 7 actively contributes to peace and stability in the region. January 7 is a symbol of peace and development.

Over the past 42 years, the Cambodian nation has scored

សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ គឺ៖ ការទប់ស្កាត់មិនឲ្យបប
ប្រល័យពូជសាសន៍វិវត្តឡើងវិញបាន និងការការពារបានការរស់
ឡើងវិញរបស់ប្រជាជាតិ និងជាបន្តបន្ទាប់ ឈានដល់ការបង្កើតបាន
មូលដ្ឋានគ្រឹះសម្រាប់ដំណើរការបង្រួបបង្រួមជាតិ ការបង្កើតបាននូវ
សន្តិភាព និងការអភិវឌ្ឍ ។ ការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព
គ្រប់យ៉ាង ពិសេសសិទ្ធិមានជីវិតរស់នៅប្រកប ដោយកិត្តិយស សេចក្តី
ថ្លៃថ្នូរនិងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ កាន់តែមានការរីកលូតលាស់
ជាលំដាប់ ។ ការសម្រេចបានជោគជ័យក្នុងការបង្រួបបង្រួមជាតិ ដែល
នេះគឺជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា តាមរយៈការអនុវត្ត
មាតិកាសាមគ្គីជាតិ ឯកភាពជាតិ ផ្សះផ្សាជម្លោះផ្ទៃក្នុង អាស្រ័យ
ដោយការដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧ ។
ការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ បាននាំមកនូវ
សន្តិភាពពេញលេញនូវការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពី
ចុងឆ្នាំ១៩៩៨ បង្កើតបានសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់
ឱកាសដ៏មានតម្លៃបំផុត ដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការ
អភិវឌ្ឍសង្គមជាតិ ។ ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព
នយោបាយបានរឹងមាំ ការពារយ៉ាងគត់មត់នូវឯករាជ្យ អធិបតេយ្យ
និងបូរណភាពទឹកដី ដោយបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នូវស្មារតី
ស្នេហាជាតិដ៏រឹងមាំរបស់ប្រជាជនកម្ពុជា និងការប្រកាន់យកនូវជំហរ
ច្បាស់លាស់ ជាថ្នាក់ រឹងមាំ ក្នុងឋានៈជាប្រជាជាតិមួយ គឺ មិនអាច
ទទួលយកការប្រមាថពីអ្នកណាទាំងអស់ ។ ការស្តារឡើងវិញសេដ្ឋកិច្ច
សង្គមចាប់ពីលេខសូន្យមានការប្រែប្រួលរីកចម្រើនជាដំបូងៗឈាន
មកដល់ដំណាក់កាលនៃការអភិវឌ្ឍឆ្នាំ២០០០ លើគ្រប់វិស័យក្នុងល្បឿន
និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អលើកកម្ពស់ជា
បន្តបន្ទាប់ ។ ការស្តារ និងលើកស្ទួយឡើងវិញនូវកិត្តិយស និងកិត្យានុភាព
ជាតិលើឆាកអន្តរជាតិ មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
ល្អជាមួយបណ្តាប្រទេស ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងរាល់បណ្តា
កិច្ចការអន្តរជាតិ ។

នៅក្នុងដំណើរវិវត្តន៍ជាប្រវត្តិសាស្ត្រគណបក្សប្រជាជនកម្ពុជា និង
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុវិស័យក្នុងការដាក់ចេញផែន
ការសកម្មភាពក្នុងការអភិវឌ្ឍប្រទេសជាតិ លើមាតិកាឆ្ពោះទៅសម្រេច
ចក្ខុវិស័យ កម្ពុជាជាប្រទេសមានចំណូលមធ្យមមកម្រិតខ្ពស់នៅឆ្នាំ២០៣០
និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ប៉ុន្តែឆ្នាំ២០២០នេះ
អាស្រ័យដោយការផ្ទុះឡើងនូវជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាង
ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងសង្គម ដែលធ្វើឲ្យការអភិវឌ្ឍរបស់កម្ពុជា
ដែលសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ចុងក្រោយ ត្រូវទទួលរងការ
គំរាមកំហែងយ៉ាងខ្លាំង ប៉ុន្តែយើងនៅតែពុះពារជម្នះឧបសគ្គទាំងនេះ
បាន ។ នៅក្នុងដំណាក់កាលដំបូងបំផុតនេះ រាជរដ្ឋាភិបាលបានធ្វើឲ្យ
ទទួលជោគជ័យ ចំពោះការប្តេជ្ញាចិត្តក្នុងការរក្សាឲ្យបាននូវភាពម្ចាស់
ការលើការងារអាទិភាពចម្បងពីរ គឺ ៖ **ទី១-** ការបន្តរក្សានូវស្ថិរភាព
នយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានភាព
និង**ទី២-** ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរទប់ស្កាត់
អតិផរណា និងការឡើងថ្លៃទំនិញក្នុងទីផ្សារ ។ ជាក់ស្តែង សម្រាប់
រយៈពេល ១០ខែ ដើមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេច
បាន ២៩.១៧៣,៦២លានដុល្លារ ស្មើនឹងកំណើន ០,៨៥% ក្នុងនោះ
ការនាំចេញមានទឹកប្រាក់ ១៤.៥៥០លានដុល្លារកើនឡើង ១៨,៦៥%
និងការនាំចូលមានទឹកប្រាក់ ១៤.៦២៣,៥១លានដុល្លារ ធ្លាក់ចុះ
១២,២៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ។ ចំណូលចរន្តថវិកា
ឆ្នាំ២០២០ ចំណូលពន្ធដារ គិតត្រឹមថ្ងៃទី១៦ ធ្នូ សម្រេចបានប្រមាណ

great historic achievements - preventing the return of the
genocidal regime, safeguarding the revival of the nation,
and stage after stage laying the foundation for the process
of national unification, building peace and development.
The recapture of all rights and freedoms, especially the
right to life with honor, dignity and the promotion of
democracy, is growing steadily. Achieving national unity,
which is the sacred aspiration of the Cambodian people
through the implementation of the path of national solidarity,
national unity, internal conflict reconciliation, depends on
the introduction of the policy of national unification in 1987.

The successful implementation of win-win policy has
brought complete peace, national unity and complete
territorial unification since the end of 1988, established
peace and political stability, and provided the most
valuable and unprecedented opportunity ever for the
Cambodian people to develop their nation. The maintenance
of peace, security and political stability has firmly
defended the independence, sovereignty and territorial
integrity, clearly reflecting the strong patriotic spirit of the
Cambodian people and the adherence to a clear, resolute
and strong position that as a nation, one cannot accept
insults from whoever they may be. Socio-economic
restoration from zero to progressive growth step-by-step,
to the stage of large-scale development in all areas at a
rapid pace improve the people's living standards continuously.
National honor and prestige on the international stage, ties
of friendship and good cooperation with countries on equal
rights and equal footing in all international affairs, restored
and promoted.

In the historical process, the Cambodian People's Party
and the Royal Government of Cambodia have set a vision
to launch an action plan for national development on the
way to achieve the vision of Cambodia as a high middle-
income country by 2030 and high-income country by 2050.
However, this 2020, due to serious impact on the economy
and society by the Covid-19 outbreak has put Cambodia's
developments achieved over the last 30 years in severely
threat. We are still overcoming these obstacles.

In this difficult phase, the Royal Government has
succeeded in its commitment in maintaining ownership
over two works of priority. Firstly, to maintain political
stability, which is the basis for managing the situation, and
secondly, to maintain sound macroeconomic stability, to
prevent inflation and rising commodity prices in the
market. For the first 10 months of 2020, the volume of
international trade reached 29,173.62 million US dollars,
an increase of 0.85%, of which exports amounted to 14,550
million US dollars, an increase of 18.65% and imports
amounted to 14,623.51 million USD, down 12.25% from
the same period in 2019. Current 2020 budget revenue
from tax as of December 16 reached about 2,697 million

២.៦៩៧លានដុល្លារស្មើនឹង៩៤,៦០%នៃផែនការនិងចំណូលពន្ធគយប្រមាណ ២.១០០លានដុល្លារ ។ គិតត្រឹមចុងប្រចាំឆ្នាំនេះរាជរដ្ឋាភិបាលមានសល់សាច់ប្រាក់សន្សំជាង៣.០០០លានដុល្លារសម្រាប់ចំណាយចាំបាច់នានា ។ ទោះបីត្រូវប្រឈមនឹងផលវិបាកដែលបង្កដោយជំងឺកូវីដ-១៩ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជា នៅតែមានភាពល្អប្រសើរ ។ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលពន្យារបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិ ។ កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងការបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (ខេត្តព្រះសីហនុ-សៀមរាប) ការបណ្តាក់ទុនសាធារណៈក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋាន និងការសង្គ្រោះជនក្រីក្រ និងងាយរងគ្រោះ ។ ការចំណាយចរន្តដូចជាប្រាក់បៀវត្សស្រូវរដូវវស្សា នៅតែរក្សាបានប្រក្រតីភាព ក្នុងការបើកបៀវត្សពីដងក្នុងមួយខែ ។ លើការគាំពារសង្គមរាជរដ្ឋាភិបាលនៅតែបន្តឧបត្ថម្ភថវិកា ៤០ដុល្លារក្នុងមួយខែដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបាត់បង់ការងារ ។

ទោះបីមានការលំបាកខ្លះក្នុងឆ្នាំ២០២០ ប៉ុន្តែយើងនៅតែមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍរបស់ប្រទេសជាតិយើង ។ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥% ដែលធ្វើឱ្យផ.ស.ស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧.៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩.០១៣ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១.៧៧១ ដុល្លារអាមេរិក បើប្រៀបធៀបនឹង ១.៦៨៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ។ កំណើននេះគាំទ្រដោយការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យកសិកម្មត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា ១,៦%, វិស័យឧស្សាហកម្មនិងងើបឡើងវិញក្នុងអត្រា៤,១%ពីកំណើនអវិជ្ជមាន, វិស័យសេវាកម្មនឹងមានកំណើនក្នុងអត្រា ៣,៦% ។ អតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថាស្ថិតនៅក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ៣,១%, អត្រាប្តូរប្រាក់រៀលត្រូវបានប៉ាន់ស្មានថានៅតែបន្តមានស្ថិរភាពក្នុងរង្វង់ ៤.០៦៥រៀល ក្នុងមួយដុល្លារអាមេរិក, ឱនភាពគណនីចរន្ត ត្រូវបានព្យាករណ៍ថា នឹងរួមចូលបន្តិចមកត្រឹម ១៧,៣% នៃ ផ.ស.ស, ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១៦.៩៨១លានដុល្លារអាមេរិក និងធានាការនាំចូលបាន ៨ខែដោយហេតុថា ការនាំចូលរបស់កម្ពុជាក៏នឹងងើបឡើងបន្តិចវិញ ។

អបអរសាទរ ទី៤២ នៃទិវាជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាទូទាំងប្រទេសបន្តខិតខំពុះពារប្រឹងប្រែងរួមគ្នាដោយចិត្ត ប្រាជ្ញា និងស្មារតីសម្រេចឲ្យបានគោលដៅដ៏ឧត្តុង្គឧត្តមរបស់យើងទាំងអស់គ្នានោះគឺ ការកសាងប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនខ្លាំងក្លា ក្លាយទៅជាប្រទេសរៀនសូត្រមួយ ជាសង្គមមួយប្រកបដោយអរិយធម៌ និងទប់ស្កាត់មិនឲ្យកើតមានជាថ្មីនូវសង្គ្រាមការបែកបាក់និងអំពើប្រល័យពូជសាសន៍ ។ យើងប្តេជ្ញាថែរក្សាឲ្យបានគង់វង្ស រឹងមាំនូវរាល់បណ្តាសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ៤២ឆ្នាំកន្លងទៅ មិនឲ្យកម្លាំងណាមកបំផ្លិចបំផ្លាញបានឡើយ ។

USD, equivalent to 94.60% of the plan and customs revenue reached about 2.1 billion USD. To date, the Royal Government has more than three billion USD in savings for essential expenses.

Despite the complications caused by Covid-19, Cambodia's financial situation remains in good condition. Cambodia has asked creditors for a prolonged payment of neither loans nor international financial obligations. Cambodia remains active in disbursing cash in support of investment programs, such as in road infrastructure (at Sihanoukville and Siem Reap), public investment in road construction, canals or small-scale projects at the local level, and the relief for the poor and vulnerable. On current expenses, civil servants' salaries, for instance, remain regular in cashing twice a month. On social protection, the Royal Government continues to provide 40 USD per month to garment and tourism workers who have lost their jobs.

Despite some difficulties in 2020, we remain optimistic about the future of our nation's development. Cambodia's economy in 2021 is projected to recover and is expected to grow at around 3.5%, bringing the current GDP at around 117,939 billion Riels, equivalent to about 29,013 million US dollars, while per capita income is expected to reach 1,771 USD compared to 1,683 USD in 2020. This growth was supported by the recovery of key economic sectors such as agriculture, which is projected to grow by 1.6%, industry to recover by 4.1% from negative growth, and services to grow at a rate of 3.6%.

The average annual inflation rate is estimated at a manageable level of 3.1%, the Riel exchange rate is estimated to remain stable at around 4,065 Riel per US dollar, and the current account deficit is projected to narrow slightly to 17.3% of GDP. The total foreign reserves are expected to increase to 16.981 million USD, which guarantees the import for eight months. Cambodia's imports will also recover slightly.

Celebrating the 42nd anniversary of the January 7 Victory Day, Cambodians all over the country continue to make physical, mental and intellectual efforts together to achieve our great goal, which is to build a more prosperous Cambodia, an advanced country, a civilized society and preventing the recurrence of war, division and genocide. We are committed to maintaining the achievements of the past 42 years that no force can destroy them./.

ស្មារតី ៧ មករា គឺជាសមត្ថភាព វិភាគ និងជ័យជម្នះ

ខ្ទង់ទី២២ នៃទិវានយោបាយ ឈ្នះ ឈ្នះ រំលឹកប្រជាជាតិយើងឲ្យបន្តពង្រឹង សាមគ្គីភាព ដើម្បីការពារសន្តិភាពឲ្យស្ថិតស្ថេរគង់វង្ស

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល និងធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់**សម្តេចតេជោ ហ៊ុន សែន**ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាឱកាសមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលទឹកដីកម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាម ហើយប្រជាជនបានរួមរស់ក្នុងសុខសន្តិភាពយ៉ាងពេញលេញបរិបូណ៌ ។


ក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន មាតុភូមិយើងដែលធ្លាប់តែឆ្លងកាត់នូវភ្លើងសង្គ្រាមការបែកបាក់ និងការប្រល័យពូជសាសន៍ បានរកឃើញមកវិញនូវសន្តិភាព តាមរយៈនយោបាយ ឈ្នះ ឈ្នះ ហើយបង្កើតបានជាឱកាសសម្រាប់ការអភិវឌ្ឍប្រទេសឲ្យមានការចម្រើនលឿនគ្រប់វិស័យ ។ យើងគប្បីរំលឹកថា ចាប់តាំងពីក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រហូតមក ប្រទេសយើងបានធ្លាក់ទៅក្នុងកលិយុគ និងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ។ ទោះបីជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក៏កិច្ចព្រមព្រៀងនេះគ្រាន់តែបានបើកឡើង នូវដំណាក់កាលថ្មីប្រកបដោយភាពអនុគ្រោះ សម្រាប់ជំរុញដំណើរការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញតែប៉ុណ្ណោះ ។ ក្រោយការបោះឆ្នោតសកល ឆ្នាំ១៩៩៣ ទោះបីរដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កើតឡើង ព្រះរាជាណាចក្រកម្ពុជាបានបន្តដំណើរលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ក៏ប្រទេសយើងមិនទាន់បានទទួលសុខសន្តិភាពពេញលេញនៅឡើយដែរ ។ សង្គ្រាមស៊ីវិលនៅតែបន្តកើតមាន ដែលបង្កឡើងដោយពួកខ្មែរក្រហម ។ ប្រទេសយើងនៅតែមានតំបន់ត្រួតត្រា ២ រដ្ឋាភិបាល ២ និងកម្លាំងប្រដាប់អាវុធ ២ ។ ប៉ុន្តែជាក់លាក់ណាស់ អាស្រ័យដោយកម្ពុជាយើងមានមេដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃពោរពេញដោយបទពិសោធន៍ និងភាពអង់អាចក្លាហាន នោះគឺ **សម្តេចតេជោ ហ៊ុន សែន** បានធ្វើឲ្យសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ ដែលមានខ្លឹមសារស្នូល ៣ គឺ **«ជីវិត កម្មសិទ្ធិ និងអាជីព»** ដោយធានាសុវត្ថិភាព ទាំងផ្លូវកាយ និងអាយុជីវិត, ធានាអាជីព និងមុខរបរ និងធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ដែលបានធ្វើឲ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកខ្មោចខ្មែរក្រហមត្រូវរលាយជាស្ថាពរ ។ កម្ពុជាទទួលបានមកវិញនូវសន្តិភាពពេញលេញ ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅ

ឆ្នាំ១៩៩៨ ។ ដើម្បីឲ្យសង្គមដល់កិច្ចខិតខំប្រឹងប្រែងក្នុងបង្កើតបានមនុញ្ញធនដ៏ឧត្តុង្គឧត្តមនេះ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី ២៩ ខែ ធ្នូ ជារៀងរាល់ឆ្នាំ ជាទិវានយោបាយ ឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយបានកសាងវិមាន ឈ្នះ ឈ្នះ ដើម្បីចារឹក និងតម្កល់ទុកនូវនិមិត្តរូប វត្ថុតាងនានា ដែលបង្ហាញប្រវត្តិនៃដំណើរការតស៊ូសង្គ្រោះប្រទេសជាតិ ព្រមទាំងសមិទ្ធផលនៃការកសាង និងការពារមាតុភូមិទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សគ្រប់ៗជំនាន់ ។

សន្តិភាពដែលកើតមានក្នុងរយៈពេល ២២ឆ្នាំ កន្លងទៅនេះ បានធ្វើឲ្យកម្ពុជាមានឱកាសធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានយ៉ាងឆាប់រហ័ស ហើយប្រជាជនបានរួមរស់ ប្រកបដោយភាពសុខដុមរមនាក្នុងសង្គមជាតិ ។ ទោះជាយ៉ាងនេះក្តី ក៏សន្តិភាពនៅតែទទួលរងការគំរាមកំហែងអាស្រ័យដោយពួកប្រឆាំងជ្រុលនិយម និងពួកក្បត់ជាតិ ដែលមានបរទេសមួយចំនួនបញ្ជាពីក្រោយនៅតែព្យាយាមជំរុញសកម្មភាពទុច្ចរិតតតលប់ឈរ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាទង្វើផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ និងពីឆន្ទៈរបស់ប្រជាជន ។

ដោយធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ផ្សេងៗ និងការតស៊ូដ៏លំបាកវេទនាក្នុងភ្នកភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ព្រមទាំងការឆ្លងកាត់ការខិតខំព្យាយាមស្វ័យស្វែងរកបានមកវិញនូវសុខសន្តិភាពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិឯកភាពជាតិ និងការអភិវឌ្ឍប្រទេស ទើប**សម្តេចតេជោ ហ៊ុន សែន**ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជាបានប្តេជ្ញាដាច់ខាត ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយ គឺត្រូវតែការពារថែរក្សាឲ្យបាននូវសន្តិភាព និងទប់ស្កាត់ មិនឲ្យកម្លាំងអមិត្តណាមកបំផ្លិចបំផ្លាញសន្តិភាព ដែលរកបានមកវិញដោយលំបាកនេះទៅវិញបានឡើយ ។ មតិកសាសន៍ដ៏ថ្លៃថ្លានេះដាស់តឿនក្រើនរំលឹកដល់យើងទាំងអស់គ្នា ពិសេសស្របទៅយុវជនឲ្យបានយល់ដឹងកាន់តែជ្រាលជ្រៅទូលំទូលាយអំពីតម្លៃដ៏ធំធេងនៃនយោបាយ ឈ្នះ ឈ្នះ ខិតខំលើកកម្ពស់មនសិការស្នេហាជាតិ ចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស និងរាំងស្ងាត់មិនឲ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់ពីអតីតកាលអាចកើតមានសារជាថ្មីទៀតនៅលើមាតុភូមិយើងឡើយ ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩, កិច្ចប្រជុំ CLMV និងកិច្ចប្រជុំកំពូល CLV លើកទី១១



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំ ACMEC លើកទី៩ និងកិច្ចប្រជុំ CLMV

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំ ACMEC លើកទី៩ លើ មូលបទ “ភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន” , កិច្ចប្រជុំ CLMV លើមូលបទ “ការពង្រឹងការតភ្ជាប់ដោយប្រសិទ្ធភាពកម្មក្នុងតំបន់” និង កិច្ចប្រជុំកំពូល CLV លើកទី១១ តាមប្រព័ន្ធវីដេអូ។

ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បាន គូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមាជិកទាំង អស់នៅក្នុងការជំរុញឲ្យប្រទេស ACMEC អនុវត្តសកម្មភាពទទួលបាន ជោគជ័យក្នុងនោះគឺការជំរុញការតភ្ជាប់និងការកសាងសហគមន៍ ACMEC ធ្វើយ៉ាងណាប្រែក្លាយឲ្យអនុតំបន់ ACMEC មានកំណើនសេដ្ឋកិច្ចខ្ពស់ និងជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ជំរុញការតភ្ជាប់ ជំរុញឲ្យ សេដ្ឋកិច្ចអនុតំបន់នេះកាន់តែលឿនទៅមុខ ជាពិសេសគឺការជំរុញការ កាត់បន្ថយគំរាមកំហែងនិងភាពក្រីក្រ។ សម្តេចតេជោ ហ៊ុន សែន បានស្នើ ដល់ប្រទេសជាសមាជិកទាំងអស់ យកចិត្តទុកដាក់ទៅលើបញ្ហាភ្នាក់ងារ និងចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ភ្នាក់ងារនេះផងដែរ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាគ្រោងនឹងទិញ ភ្នាក់ងារចំនួនមួយលានដុល្លារ ហើយកម្ពុជាក៏ត្រូវការចាក់ភ្នាក់ងារទៅ ដល់មនុស្សចំនួន១០លាននាក់ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃប្រទេស ACMEC បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ អំពីការប្រឈមទាំងឡាយជាពិសេសការ ប្រឈមនឹងជំងឺរាតត្បាត កូវីដ១៩។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរមតិជុំវិញ ក្នុងការឆ្លើយតបជាពិសេសក្រោយការបញ្ចប់កូវីដ១៩នេះ ដើម្បីខិតខំ ជំរុញឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ ។ ប្រមុខរដ្ឋាភិបាលនៃ

ប្រទេស ACMEC បានយកចិត្តទុកដាក់ចំពោះការតភ្ជាប់គម្រោងទាំង ឡាយទាំងផ្នែកទន់ និងផ្នែករឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម ជា ពិសេសការជំរុញសេដ្ឋកិច្ចឌីជីថល។ ប្រមុខរដ្ឋាភិបាល ACMEC ក៏បាន លើកឡើងអំពីការបន្តជំរុញអភិវឌ្ឍន៍ផែនការមេ និងការជំរុញវិស័យ សំខាន់ៗជាច្រើនទៀត ដូចជាពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ភ្ជាប់ សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងវិស័យសុខាភិបាល ព្រម ទាំងបានពិភាក្សាគ្នាអំពីការធ្វើការរួមគ្នាក្នុងក្របខណ្ឌ ACMEC ដោយ ត្រូវឲ្យមានលេខាធិការដ្ឋាន ACMEC ផងដែរ។ ប្រមុខរដ្ឋាភិបាល ACMEC ស្នើសុំឲ្យវិស័យឯកជនបន្តចូលរួមដោយសកម្មនៅក្នុងការអភិវឌ្ឍនេះ ជាពិសេសការបន្តប្រជុំក្នុងវេទិកាធុរកិច្ច CO. ACMEC ។

នៅក្នុងកិច្ចប្រជុំ ACMEC នេះ បានបង្ហាញលទ្ធផលសំខាន់ៗដែល រួមមាន៖ ទី១-ការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ, ទី២-បញ្ជី គម្រោងអាទិភាពរបស់ ACMEC និងទី៣-ការអនុម័តទៅលើក្របខណ្ឌ អភិវឌ្ឍន៍ ដែលនៅក្នុងនេះប្រទេសថៃបានប្រកាសអនុវត្តសន្យាដាក់ មូលនិធិ ២០០លានដុល្លារ កម្ពុជាក៏សម្រេចដាក់៧លានដុល្លារ ក្នុង មូលនិធិផងដែរ សម្រាប់អនុវត្តគម្រោងអាទិភាពក្នុងប្រទេស ACMEC ទាំង៥នេះ។ អង្គប្រជុំក៏បានគូសបញ្ជាក់អំពីគម្រោងដៃគូអភិវឌ្ឍន៍របស់ ACMEC នៅក្នុងក្រុមទី១ ដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋ អាមេរិក និងក្រុមទី២ ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ ACMEC មាន ប្រទេស អ៊ីស្រាអែល និងលូហ្គែរ ហ្សឡង់។

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះដែរ សម្តេចអគ្គមហាសេនា- បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ CLMV តាមប្រព័ន្ធវីដេអូ ដឹកនាំដោយ ឯកឧត្តម ប័ណ្ណ ស៊ីស៊ុលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ។



កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១១

នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញកិច្ចសហការ CLMV ជាពិសេសបានឯកភាពក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ ឲ្យមានភាពល្អប្រសើរ និងចូលរួមដោះស្រាយនូវឧបសគ្គទាំងឡាយណា ដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូន និងថាមពល ការជំរុញកិច្ចសហការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងការពង្រឹងធនធានមនុស្សផងដែរដើម្បីឲ្យប្រទេស CLMV កាន់តែមានការរីកចម្រើនជាបន្តទៀត។

ប្រមុខរដ្ឋាភិបាលនៃប្រទេស CLMV បានផ្លាស់ប្តូរយោបល់ និងពិនិត្យមើលពីវឌ្ឍនភាពទៅលើកិច្ចសហប្រតិបត្តិការក្នុងចំណោមទាំង ៤ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ក្នុងមូលបទ «ការពង្រឹងការតភ្ជាប់ដោយប្រសិទ្ធភាពកម្មក្នុងតំបន់» ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនបានអនុម័តទៅលើឯកសារ៣ សំខាន់៖ ទី១-សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល CLMV ទី២-ការអនុម័តទៅលើឯកសារក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងបួននៅបញ្ជីគម្រោងអាទិភាពសម្រាប់ប្រទេសទាំងបួនកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និងទី៣-ផ្ដោតសំខាន់លើការជំរុញការតភ្ជាប់សហបរិយាកាសនៅក្នុងតំបន់ ។ ប្រមុខរដ្ឋាភិបាលនៃប្រទេស CLMV បានអនុម័តទៅលើផែនការសកម្មភាពកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការ ៥វិស័យ ៖ ១-កិច្ចសហប្រតិបត្តិការទៅលើពាណិជ្ជកម្ម និងវិនិយោគ, ២-ការអនុវត្តនៃឆន្ទៈសម្រាប់តំបន់, ៣-ផែនការសម្រាប់ធ្វើឱ្យប្រសើរឡើងវិញក្រោយជំងឺកូវីដ១៩, ៤-ការអភិវឌ្ឍន៍កម្មវិធីនៅក្នុងប្រទេសទាំង៤, ៥-ការអភិវឌ្ឍន៍ធនធានមនុស្ស។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ CLMV ក៏បានជំរុញការតភ្ជាប់គ្រប់ប្រព័ន្ធទាំងអស់ ទាំងប្រព័ន្ធដឹកជញ្ជូន ការសម្រួលពាណិជ្ជកម្មប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធខ្ចីខ្ចីថវិកា ការគាំទ្រការតភ្ជាប់តាមរយៈស្ថាប័នច្បាប់ និងកម្លាំងពលកម្មជាដើម ក្នុងការទាញយកអត្ថប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្បៀងអាហារ និងទេសចរណ៍ផងដែរ។ ប្រមុខរដ្ឋាភិបាលទាំងបួនបានអនុម័តទៅលើការរៀបចំគម្រោងវត្តដៃអភិវឌ្ឍន៍នៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជន ដើម្បី

ជំរុញ ការអនុវត្តគម្រោងទាំងឡាយក្នុងប្រទេសទាំង ៤នេះ ។ ថ្នាក់ដឹកនាំ CLMV ក៏បានអនុម័តលើបញ្ជីអាទិភាពនៃដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជនដើម្បីជំរុញការអនុវត្តគម្រោងទាំងឡាយដែលជាការប្រឈមមួយនោះ ។ ប្រមុខរដ្ឋាភិបាលនៃប្រទេស CLMV នឹងបន្តជំរុញកិច្ចសហការ និងគាំទ្រដល់ការធ្វើសមាហរណកម្មអាស៊ាន ក៏ដូចជាការបន្តការកសាងសង្គមមួយនេះឲ្យបានល្អប្រសើរ ។

នៅរសៀលថ្ងៃទី៩ធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល CLV លើកទី១១ តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងគ្រឿងញៀនបទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតរួមទាំងការបោសសំអាតមីន និងការជួយសម្រួលដល់ការឆ្លងកាត់ព្រំដែនរបស់អ្នកធ្វើដំណើរផងដែរ។ ប្រមុខដឹកនាំប្រទេសកម្ពុជា-ឡាវ-វៀតណាមបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) ជាមួយនឹងទស្សនៈក្នុងការ ពង្រឹងកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពសង្គម-វប្បធម៌ដោយទាញយកនូវសក្តានុពលកម្លាំង និងធនធានរបស់ប្រទេសសមាជិកនីមួយៗ។ ប្រមុខដឹកនាំទាំងអស់ទទួលស្គាល់ថាជំងឺកូវីដ-១៩ បាននាំមកនូវការរំខានយ៉ាងធំធេងដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកទាំងបី គឺមានសារៈសំខាន់ និងចាំបាច់ដោយផ្ដោតលើទំនាក់ទំនងប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ អត្ថប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រមុខដឹកនាំនៃប្រទេស CLV បានកត់សម្គាល់ជាវិជ្ជមានលើការងារគណៈកម្មាធិការសម្របសម្រួលចំរុះកម្ពុជា-ឡាវ-វៀតណាមក្នុងការអនុវត្តផែនការមេ ដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាមសម្រាប់ឆ្នាំ២០១០-២០២០។ ប្រមុខដឹកនាំទាំងអស់បន្តលើកទឹកចិត្តក្នុងការសហការដោយជិតស្និទ្ធរវាងប្រទេសសមាជិក CLV ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ សាសនា កសិកម្ម ព័ត៌មានវិទ្យា អប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍជំនាញ ការការពារ ព្រមទាំងទំនាក់ទំនងសហប្រតិបត្តិការរវាងកម្រិតនីតិបញ្ញត្តិជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១១ នេះ បានអនុម័តលើឯកសារមួយចំនួនដូចជា ៖ ១-សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល CLV លើកទី១១, ២-ផែនការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍នៅក្នុង CLV DTA និងទី៣- ផែនការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្ម កៅស៊ូប្រកបដោយចីរភាពក្នុង CLV DTA។

សម្តេចតេជោ ហ៊ុន សែន ៖ ការរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ បានក្លាយទៅជាចលនាជាតិដ៏ធំធេងមហាសាល និងជាខ្សែការពារសុខភាពប្រជាជន

*** សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា**



សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ទាក់ទិនទៅនឹងស្ថានភាព ជំងឺកូវីដ-១៩

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ទាក់ទិនទៅនឹងស្ថានភាព ជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

សម្តេចតេជោ **ហ៊ុន សែន** បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» គឺជាការចម្លងបែបបង្កោម និងតាមទីកន្លែងមួយៗ មិនមែនជាទ្រង់ទ្រាយធំពេកនោះទេ។ អង្គការWHOបានវាយតម្លៃករណីសហគមន៍នៅកម្ពុជា ជាករណីឆ្លងបែបកើតមានម្តងៗមួយកន្លែង ដោយមិនមានបណ្តាញច្រើនពេក ហើយក៏មិនទាន់ដាក់ចូលទៅក្នុងរបៀបឆ្លងសហគមន៍ធំនោះដែរ។ សម្តេចតេជោបានកោតសរសើរក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខអាជ្ញាធរ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការក្នុងព្រឹត្តិការណ៍ដ៏មានគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាពលរដ្ឋ ព្រមទាំងបានប្រកាសថា ព្រឹត្តិការណ៍សហគមន៍អាចទប់ស្កាត់បានហើយ តែមិនទាន់បិទបញ្ចប់នោះទេ។ **សម្តេចតេជោ ហ៊ុន សែន** បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ដោយយោងលើហេតុផលចំនួន៥៖ ១-មិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃ មុនពេលរកឃើញ, ២- តើនៅមានអ្នកប៉ះពាល់ផ្ទាល់ឬប្រយោលដោយមិនមកបង្ហាញមុខព្រោះខ្លាចការធ្វើតេស្ត ដែលជាហានិភ័យឆ្លងចូលសហគមន៍, ៣- អ្នកប៉ះពាល់មួយចំនួនមិនទាន់ដល់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយធ្វើតេស្តមួយដង ឬពីរដងប៉ុណ្ណោះ, ៤- អ្នកត្រូវធ្វើចត្តាឡីស័កហូរហែតាំងពីថ្ងៃទី២៩ វិច្ឆិកាដល់ថ្ងៃរកឃើញវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថា បានធ្វើ

ចត្តាឡីស័ក ១៤ថ្ងៃ ឬធ្វើតេស្ត៣ដងដែរឬទេ? និងទី៥- នៅតាមខេត្តមួយចំនួនដែលអ្នកជំងឺទៅដល់មុនពេលរកឃើញជំងឺតើបានរកឃើញអ្នកពាក់ព័ន្ធអស់ឬទេ? ពាក់ព័ន្ធនឹងបញ្ហា ខាងលើនេះ **សម្តេចតេជោ ហ៊ុន សែន** បានសូមការយោគយល់ក្នុងការរក្សាស្ថានភាពដូចពេលបច្ចុប្បន្នមួយរយៈទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍សហគមន៍បានបិទបញ្ចប់។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា ផលប៉ះពាល់សង្គមខ្លាំងជាងគេនាពេលនេះ គឺការអប់រំ និងសេវា។ ប៉ុន្តែផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម និងកសិកម្ម ប្រជាពលរដ្ឋអាចនៅធ្វើធម្មតា។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងក្រើនរំលឹកថា ដើម្បីយកឈ្នះលើជំងឺកូវីដ-១៩ ត្រូវធ្វើជាអ្នកចុះចាញ់ អ្នកខ្លាច តែមិនត្រូវតែកស្មើ ឬ ស្ទើរស្លានោះទេ។

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍៖

១- តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់ ។ អាជ្ញាធរត្រូវពិនិត្យកុំពឹងផ្អែកលើត្រួតពេទ្យ ត្រួតពេទ្យហត់ណាស់ហើយ, ២-ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាត សុវត្ថិភាពសង្គម និង គម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង) ៣-ត្រូវអនុវត្ត ៣កុំ (១-កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ ចេញចូល, ២-កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬ សង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅត្រួតពេទ្យ) ៤-នៅតាមកន្លែងលក់ដូរ កោដនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វាស់កម្ដៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត, តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩រហូតដល់២៦លានដុល្លារ ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ចាប់ពី ៨០ភាគរយឡើងទៅ ស្មើនឹងក្នុងរង្វង់ ១៣លាននាក់។ **សម្តេចតេជោ ហ៊ុន សែន** ថ្លែងថា៖ «វ៉ាក់សាំង! ខ្ញុំព្រះករុណាខ្ញុំបាននិយាយហើយ យើងមានតម្រូវការរហូតទៅដល់ ២៦លានដុល្លារ... ឃ្លាំងកំពុងរៀបចំ ដែលមានកម្រិតរក្សាទុករហូតដល់ ៤០អង្សា។ ពេលដែលមានវ៉ាក់សាំងនេះ ក៏ត្រូវគិតអំពីស្ថានភាពនៃការដឹកជញ្ជូន ដែលខ្ញុំសូមស្នើឱ្យឯកឧត្តម **ម៉ម ប៊ុនហោ** និងឯកឧត្តម **អូន ព័ន្ធមុនីរ័ត្ន** ត្រូវធ្វើការគិតគូរទៅលើការដឹកជញ្ជូន»។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ តាមរយៈ Facebook សម្តេចបានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញ

រ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូង ចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ពេល បង្ហាញរឿងត្រៀមរ៉ាក់សាំងកូវីដ១៩ សម្តេចមិនបាននឹកស្មានដល់ការ ចូលរួមរបស់សហគមន៍នោះទេ។ សម្តេចតែងតែដឹងថា ទោះជា យ៉ាងណាក៏ដោយ ទាំងអង្គព្រះមហាក្សត្រ សម្តេចម៉ែ ព្រះសង្ឃ មន្ត្រីរាជការ ពោលគឺប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានស្ម័គ្រចិត្តបិទភ្នែកជ្រកក្រោម ខ្លួន ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការទិញរ៉ាក់សាំងកូវីដ១៩ ដែលប្រការ នេះបានក្លាយជាទៅចលនាជាតិ និងជាខ្សែនការពារសុខភាពប្រជាជន ជាពិសេសគឺស្ថាប័នសាមគ្គីជាតិ ឯកភាពជាតិ ក្នុងចំនួនដ៏ច្រើនលើសលុប។ សម្តេចតែងតែដាក់ទៅអ្នកដែលថា សម្តេចបង្កើតព្រឹត្តិការណ៍ទិញ រ៉ាក់សាំងកូវីដ១៩ ដើម្បីប្រមូលលុយបើកប្រាក់ខែឲ្យមន្ត្រីនោះ គឺជាការ ប្រមាថដ៏ធ្ងន់។ អ្នកទីតាំងរឿងចូលរួមថវិកាទិញរ៉ាក់សាំងនេះ គឺជាការ ប្រមាថទឹកព្រះទ័យព្រះមហាក្សត្រ សម្តេចម៉ែ ទឹកព្រះទ័យព្រះសង្ឃ និង ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ ទាក់ទិនទៅនឹងការទិញរ៉ាក់ សាំងកូវីដ១៩នេះដែរ **សម្តេចតេជោ ហ៊ុន សែន** បានគូសបញ្ជាក់ឲ្យ ដឹងថា រាជរដ្ឋាភិបាលបានត្រៀមថវិកាពី១០០ លានទៅ២០០លានដុល្លារ សម្រាប់ទិញរ៉ាក់សាំងកូវីដ-១៩។ រាជរដ្ឋាភិបាលមានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារ សេដ្ឋកិច្ចឡើងវិញ។ កម្ពុជាទទួលបានទិញរ៉ាក់សាំងរបស់ប្រទេសណា ដែល ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា យើងមិនយកប្រជាពលរដ្ឋទៅធ្វើតេស្តរ៉ាក់សាំងរបស់ ប្រទេស ណាមួយនោះឡើយ។ រាជរដ្ឋាភិបាលបានត្រៀមយ៉ាងដែល អាចទុករ៉ាក់សាំងរហូតដល់ -៨០ អង្សា ឬក្រោមនេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លង កាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នោះឡើយ សម្តេចអះអាងថា មូលហេតុដែលសម្តេចជ្រើសរើសយកមធ្យោបាយនេះ ព្រោះកម្ពុជាជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការ ពារការចម្លង ជំងឺជំងឺកាចសាហាវនេះ។ **សម្តេចតេជោ ហ៊ុន សែន** ថ្លែងថា «ខ្ញុំសុំ យោគយល់ពីសិស្សានុសិស្ស ដែលមិនទាន់មានលទ្ធភាពអនុញ្ញាតឲ្យ ប្រឡង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នោះទេ។ យើងត្រូវទទួលយក នូវអ្វីដែលវាបានកើតសម្រាប់ប្រទេសរបស់យើង សម្រាប់ពិភពលោក, គុណភាពអប់រំធ្លាក់ចុះបន្តិចហើយ ហើយខ្ញុំពិតជាឃើញការលំបាកអំពី ការមិនបានប្រឡងបែរជាអ្នកនេះជាប់អ្នកនេះធ្លាក់ខ្ញុំឃើញការលំបាក។ ប្រសិនបើការលំបាកអញ្ចឹងឲ្យជាប់ទាំងអស់គ្នាតែម្តងទៅឆាប់ចប់ ឲ្យ ជាប់ ទាំងអស់គ្នាតែម្តងទៅ ហើយកុំឲ្យក្មេងៗភ័យ»។ សម្តេចមិនខ្វល់ពីការ ប្រមាថមើលងាយរបស់អនុស្សមួយចំនួនតូចនោះទេ ព្រោះសម្តេចគ្មាន ជម្រើសណាផ្សេងល្អជាងនេះឡើយ។ សម្តេចមិនទុកឲ្យអនុស្សផ្សេង ទៀតឆ្លងជំងឺកូវីដ-១៩ ចេញពីការរៀបចំប្រឡងបាក់ឌុបនោះទេ ហើយ នេះបង្ហាញពីការទទួលខុសត្រូវរបស់សម្តេច ក្នុងនាមជានាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានត្រៀម វិធានការមួយចំនួនក្នុងការរៀបចំលក្ខណៈសម្បត្តិដោះស្រាយបញ្ហាសម្រាប់ ឆ្នាំ២០២១ ក្នុងករណីមានការឆ្លងចូលសហគមន៍ឆ្លងឆ្នាំ ដោយយើង សុខចិត្តចាត់ទុកថា «មាន» ប្រសើរជាងថា «អត់មាន» ។ វិធានការ ទាំងនោះរួមមាន៖ ១-ត្រូវចេះរស់នៅធម្មតាតាមគន្លងថ្មី ដោយប្រកាន់

យកការកែប្រែឥរិយាបថអនាម័យស្អាតនិងប្រកាន់គោលការណ៍៤ ខាងលើ, ២-ពង្រឹងសេវាសុខាភិបាល តាមមូលដ្ឋាន ជាពិសេសត្រៀមឱ្យមានកន្លែង ដាក់អ្នកជំងឺកូវីដ១៩ កុំឱ្យមានការចម្លងគ្នា និងរៀបចំបំពាក់ឧបករណ៍ជំនួយ ផ្លូវដង្ហើម, ៣-សហការជាមួយគ្លីនិកនានាក្នុងការតាមរកអ្នកពាក់ព័ន្ធជំងឺ កូវីដ១៩, ៤-បណ្តុះបណ្តាលគ្រូពេទ្យបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព លើការព្យាបាល, ៥-ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ទាំងនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងបាត់ដំបង, ៦-ផ្គត់ផ្គង់សម្ភារៈពេទ្យជាពិសេស ម៉ាស់ អាវ ទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នក ជំងឺកូវីដ១៩។ មិនត្រូវឱ្យខ្វះសម្ភារៈ បរិក្ខារពេទ្យក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដូចប្រទេសជប៉ុនលឿនមួយចំនួននោះឡើយ។ បើគ្មាន សម្ភារៈបរិក្ខារពេទ្យគ្រប់គ្រាន់ មិនឱ្យចូលព្យាបាលអ្នកជំងឺទេ, ៧-ប្រព័ន្ធ បញ្ជូនជំងឺត្រូវចាត់ចែង និងពង្រឹងសមត្ថភាព ហើយត្រូវមានគិលានុបដ្ឋាក សង្គ្រោះឱ្យបានសមរម្យ។ ជាពិសេសការបញ្ជូនចេញ និងចូល កុំឱ្យមាន ការចម្លងគ្នា, ៨-ត្រូវពង្រីកក្រុមការងារឆ្លើយតបបន្ទាន់បន្ថែមទៀត, ៩- ត្រូវ មានក្រុមគ្រូពេទ្យព្យាបាល ដោយចែកជាក្រុមៗនៅតាមមន្ទីរពេទ្យ ដោយប្រចាំការនៅមន្ទីរពេទ្យផង និងអាចចល័តទៅកាន់កន្លែងដទៃ ពេលមានតម្រូវការចាំបាច់, ១០-ត្រៀមកន្លែងធ្វើចត្តាឡីស័ក និងគ្រប់ អ្នកធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់, ១១-ជំរុញការចូលរួមក្នុងសហគមន៍ ជាពិសេសស្ត្រីនៅតាមផ្ទះឱ្យចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩, ១២-អាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវចូលរួមអប់រំសុខភាពប្រជាពលរដ្ឋឱ្យបាន ជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍។ ត្រូវយកគំរូតាម ការផ្សព្វផ្សាយកាលពីខែមេសា ដោយមានការចាក់ឧបករណ៍បំពង់ សំឡេងតាមភូមិ ឃុំ, ១៣-បង្កើតប្រព័ន្ធតាមដានអ្នកប៉ះពាល់ និងប្រព័ន្ធរាយការណ៍ជំងឺឱ្យបានទូលំទូលាយថែមទៀត ដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល និង១៤-លើកទឹកចិត្តឱ្យមានតម្លាភាព និងស្មោះត្រង់ ក្នុងការបង្ហាញខ្លួនពាក់ព័ន្ធជំងឺកូវីដ១៩ដើម្បីចាត់វិធានការបានលឿន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ចាប់ពីខែមិថុនា រហូត ដល់ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាអស់១៦០ លានដុល្លារអាមេរិក សម្រាប់ផ្តល់ជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងត្រៀមបន្តការងារនេះសម្រាប់រយៈពេល បីខែទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១ ខាងមុខ។ **សម្តេច- តេជោ ហ៊ុន សែន** បានថ្លែងបញ្ជាក់ថា «តាំងពីចាប់ផ្តើមបើកថវិកាជូន គ្រួសារក្រីក្រដំបូងរហូតដល់ពេលនេះរាជរដ្ឋាភិបាលបានចំណាយថវិកា អស់ប្រមាណ ៦៧៤ ពាន់លានរៀល ឬស្មើនឹងប្រហែល១៦០លានដុល្លារ អាមេរិក»។ កម្មវិធីផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រនៅជុំទី៣នេះ នឹងត្រូវ បញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយមើលឃើញសភាពការណ៍ មិនទាន់ជួរស្រាលទេ សម្តេចបានសម្រេចប្រកាសចេញដោយផ្តល់ជំនួយ ជាសាច់ប្រាក់ជូនប្រជាជនក្រីក្រនៅជុំទី៤ សម្រាប់រយៈពេលបីខែតទៅទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១។ រាជរដ្ឋាភិបាលបានបម្រុង ថវិកាទុកប្រមាណ ២០០ លានដុល្លារអាមេរិក សម្រាប់ផ្តល់ជូនគ្រួសារ ក្រីក្រដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩។ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើចំនួនថវិកានេះមិនគ្រប់គ្រាន់ រាជ រដ្ឋាភិបាល ក៏នៅមានថវិកាបន្ថែមសម្រាប់ដោះស្រាយផងដែរ ហើយបើទោះបីជា ដល់ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ស្ថានភាពជំងឺកូវីដ-១៩ ឈានដល់ សភាពស្ងប់ស្ងាត់ក៏ដោយ ក៏រាជរដ្ឋាភិបាលមិនព្រលឹងដៃចោលដែរ គឺ

ត្រូវមានចំណាត់ការអន្តរកាលណាមួយ ដូចជាការបន្ថយចំនួនថវិកាក្នុង ការផ្តល់ជូនពួកគាត់បន្តិចម្តងៗតាមរយៈពេលសមស្របណាមួយ ។ រាជរដ្ឋាភិបាលកម្ពុជានៅមានកម្មវិធីគាំពារប្រជាជនច្រើនទៀត ដូចជា កម្មវិធីសាច់ប្រាក់សម្រាប់ការងារនៅទីជនបទ ដែលបន្ថែមថវិកាឡើង រហូតដល់ ១៥០ លានដុល្លារអាមេរិក ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ថវិកាដែលប្រើប្រាស់ សម្រាប់ដោះស្រាយបញ្ហាខាងលើនេះ គឺបានមកពីចំណូលដែលប្រមូល បានពីពន្ធក្នុងស្រុកគឺពន្ធដារនិងពន្ធគយជាដើមដែលសរុបជាថវិកាមាន ប្រមាណ ៤.៥០០ លានដុល្លារអាមេរិក ។

ដោយឡែក នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** បានអញ្ជើញថ្លែងសារពិសេសជូនជនរួម ជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប ២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណាក់កាលលើក ដំបូងរបស់កម្ពុជា។ **សម្តេចតេជោ ហ៊ុន សែន** បានប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ សម្តេចតេជោបានសម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្ត្រីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងថ្លែងអំណរគុណដល់ដៃគូ អង្គការសុខភាពពិភពលោក ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។ តាំងពីថ្ងៃទី២០ ខែធ្នូ រហូតមកដល់ ពេលនេះ មិនទាន់មានពលករខ្មែរ នាំជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅប្រទេសថៃ ចូលមកកម្ពុជានោះទេ។ សម្តេចតេជោបានអំពាវនាវដល់ ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បន្តរស់នៅក្នុងប្រទេសថៃ បន្តទៀតបៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ។ ឆ្លងកាត់ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា យើងបានកំពុងប្រយុទ្ធនឹងសមរភូមិ រួមមានទី១៖ ការនាំចូល, ទី២៖ ការឆ្លងក្នុងសហគមន៍ដែលទើបនឹងឆ្លងកាលពីថ្ងៃទី ២៨វិច្ឆិកា និងទី៣៖ ការព្យាបាលឱ្យជាសះស្បើយ។ កាលមុនកម្ពុជា ជាប់លេខ១នៅអាស៊ី និងលេខ៣ នៅលើពិភពលោកក្នុងការទប់ស្កាត់ កូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជាជាប់លេខ១លើពិភពលោកក្នុងការទប់ស្កាត់ កូវីដ១៩។ ទោះជាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែយើងមិនត្រូវត្រេកអរ ទេ ដោយសារតែបញ្ហាកូវីដ១៩ នៅលើពិភពលោក មិនទាន់បិទបញ្ចប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២០រាជរដ្ឋាភិបាល នឹងបញ្ចូលក្របខណ្ឌគ្រូពេទ្យ ២ពាន់នាក់សិន ហើយឆ្នាំ២០២១ នឹង បញ្ចូល៣ពាន់នាក់ទៀត ប៉ុន្តែបើខ្វះត្រូវបញ្ចូលថែម។ ទាក់ទងទៅនឹង វិស័យអប់រំ សម្តេចតេជោបានសម្រេចឱ្យយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃបើកបរិសេសកាល ហើយសាលារៀនឯកជនអាចចាប់ផ្តើមពីពេល នេះតទៅបាន។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុង បរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ។ ការជួបជុំ ណាមួយដែលមិនចាំបាច់ មិនបាច់ជួបជុំទេ ដូចជាការប្រជុំរបស់រដ្ឋ អាចបន្តធ្វើតាមអនឡាញបាន។ ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និង មណ្ឌលសេវាកម្មទេសចរណ៍ត្រូវរៀបចំវិធានការដើម្បីទប់ស្កាត់កូវីដ១៩ ហើយផ្តល់សិទ្ធិឱ្យអាជ្ញាធរចុះបិទតែម្តង បើសិនមិនអនុវត្តវិធានការ សុវត្ថិភាព។ **សម្តេចតេជោ ហ៊ុន សែន** អំពាវ នាវឱ្យរួមគ្នាទប់ស្កាត់ការ ឆ្លងជាសហគមន៍ជាថ្មីម្តងទៀត ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍

២៨វិច្ឆិកា ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដំណឹងល្អរបស់កម្ពុជា គឺ ថ្ងៃនេះដំណាក់កាលលើកដំបូងរបស់ខ្មែរត្រូវបានចាប់ផ្តើមហើយ ។ បើ គ្មានសន្តិភាព គឺគ្មានទេនូវអ្វីៗដូចសព្វថ្ងៃនេះរួមទាំងដំណាក់កាលលើក ដំបូងផងដែរ។ តំបន់ប្រេងនៅក្នុងសមុទ្ររបស់កម្ពុជា មិនមានការ ត្រួតស៊ីគ្នាជាមួយថៃទេ។ សម្តេចតេជោបានចាត់ទុកថា ដំណាក់កាល លើកដំបូងរបស់កម្ពុជា ជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា។ ចំពោះ ចំណូលដែលបានមក នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ។

សម្តេចតេជោ ហ៊ុន សែន បានមើកជាថ្មីអំពីការយកជីវិតទៅប្តូរ កាលពី២ទសវត្សមុន ដើម្បីយកសន្តិភាពមកជូនប្រជាពលរដ្ឋខ្មែរ សង្គ្រាម កម្ពុជាដែលកើតឡើងតាំងពីឆ្នាំ១៩៧០ ត្រូវបានបញ្ចប់ជាស្ថាពរក្រោម នយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ ។ ការបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា ត្រូវបានរាប់ចាប់តាំងពីថ្ងៃដែលមេដឹកនាំកំពូលរបស់ខ្មែរក្រហម មកដល់ ផ្ទះសម្តេច។ **សម្តេចតេជោ ហ៊ុន សែន** បានប្រកាសបន្តឧបត្ថម្ភដល់ កម្មករនិយោជិតដែលបាត់បង់ការងារធ្វើអំឡុងពេលកូវីដ១៩រយៈពេល ៣ខែទៀត។ សម្តេចតេជោថ្លែងថា កម្ពុជាកំពុងត្រៀមជំនួយម៉ាស និង បរិក្ខារពេទ្យប្រឆាំងកូវីដ១៩ ដល់ប្រទេសនេប៉ាល់ ដែលជាប្រទេសលំបាក។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គិតត្រឹមម៉ោង២៣រសៀល ថ្ងៃ២៨ធ្នូរាជរដ្ឋាភិបាលបានទទួលថវិកា លុយដុល្លារ ៥៣.៦៧៩.៧១៤ ដុល្លារ និងប្រាក់រៀល ៩.៩៣៥.៤៨៨.៥០០រៀល ពីសប្បុរសជន ដើម្បី ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។ សម្តេចតេជោបានថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានចូលរួមប្រទានថវិកា ដើម្បី ទិញវ៉ាក់សាំង ព្រមទាំងអរគុណដល់សប្បុរសជននានាដែលបានចូលរួម ផងដែរ។ **សម្តេចតេជោ ហ៊ុន សែន** ថ្លែងថា កម្ពុជាមានលុយប្រមាណ ១៣លានលានរៀល នៅក្នុងធនាគារជាតិ ខណៈទុបបម្រុងមានប្រមាណ ជាង២០ពាន់លានរៀល ក្នុងនោះក៏មានបរិមាណមាស ៤៤តោន៤០០គីឡូ ជាភារមរតកព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ តម្កល់ទុកនៅ ប្រទេសស្វីស១២តោន៤០០គីឡូក្រាម, តម្កល់ធនាគារកណ្តាលរបស់ ប្រទេសអង់គ្លេស១៧តោន ដែលបានទិញថ្មី និងចំនួន១៥តោនតម្កល់ នៅធនាគារជាតិកម្ពុជា។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០ ទំហំ ពាណិជ្ជកម្មមានជាង៣០ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញ ជាង១៥ពាន់លានដុល្លារ ទោះបីជាកូវីដ១៩ តែការនាំចេញរបស់កម្ពុជា កើនឡើង។ សម្តេចតេជោបានគូសបញ្ជាក់ថា ច្រកទ្វារសម្រាប់ទិញវ៉ាក់ សាំងកូវីដ១៩ យកមកកម្ពុជា មាន៣ច្រក ក្នុងនោះមានច្រកទី១តាមរយៈ ខ្សែកាប, ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងច្រក ទី៣ តាមរយៈការចរាចរជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។ កម្ពុជាត្រូវរង់ចាំ រហូតមានការទទួលស្គាល់ជាក់លាក់ដោយអង្គការសុខភាពពិភពលោក ទើបអាចបញ្ជាទិញវ៉ាក់សាំងបាន ព្រោះយើងមិនអាចយកប្រជាជនកម្ពុជា ទៅពិសោធន៍វ៉ាក់សាំងនោះទេ។ សម្តេចតេជោបញ្ជាក់ថា ប្រសិនបើ វ៉ាក់សាំងចិន ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នោះ រឹតតែល្អថែមទៀតដោយសារតែចិននៅជិតនឹងកម្ពុជា ងាយស្រួល ក្នុងការដឹកជញ្ជូន។

សម្តេចអគ្គមហាពញាចក្រី ៖ ក្នុងរយៈពេល ៣ខែ នេះ រដ្ឋសភា អនុម័តច្បាប់បានចំនួន ២២



សម្តេចចក្រី ហេង សំរិទ្ធ ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី ៥ នីតិកាលទី៦ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០)

រដ្ឋសភាបានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **សម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ** ប្រធានរដ្ឋសភា ដើម្បីប្រកាសសុពលភាព នៃអាណត្តិគំណាងរាស្ត្រទាំងពីររូប ជំនួសសមាជិករដ្ឋសភាដែលបានសុំលាលែងទៅកាន់តួនាទីថ្មី។

សមាជិករដ្ឋសភាថ្មី ដែលបានប្រកាសសុពលភាពនៅព្រឹកនេះ មានឯកឧត្តម លី ស៊ីគ្រី ជាតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សុកាន និងឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ ។ ក្នុងសម័យប្រជុំរដ្ឋសភានាពេលនេះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ខៀវ កាវិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌និងទេសចរណ៍និងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និង សំណង់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ ប្រធានរដ្ឋសភា បានថ្លែងថា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ បានចាប់ផ្តើមពីថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ មានរយៈពេល បីខែ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

នៅក្នុងរយៈពេល បីខែមកនេះ រដ្ឋសភា សម្រេចបានលទ្ធផលដោយបាន អនុម័តសេចក្តីព្រាងច្បាប់បានចំនួន២២ និងសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ ២រូប។

នៅក្នុងឱកាស ឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ដែលឈានចូលមកដល់នាពេលនេះ **សម្តេចចក្រី ហេង សំរិទ្ធ** បានក្រាបបង្គំរាជានុញ្ញាត ថ្វាយព្រះពរជ័យបរវស្សស្តី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយ **ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ** សូមព្រះអង្គទាំងទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយ ពលមាំមួនខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លា ព្រះជន្មាយុយ៉ែនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្ចាស់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស ជាដរាបតទៅ។

សម្តេចចក្រីប្រធានរដ្ឋសភា ក៏បានថ្វាយនិងប្រគេនពរ សម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្តរៈគ្រប់ព្រះអង្គ និងជូនពរ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និយោជិត និយោជក កម្មករ កម្មករិនី និងបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមទទួលបាននូវសិរីសួស្តី ជ័យមង្គល អាយុយ៉ែនយូរ សុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សេចក្តីសុខ និងសុភមង្គលគ្រប់ប្រការ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនរួមជាតិ ទាំងអស់បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ របស់អង្គការ សុខភាពពិភពលោក និងគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាល ជំងឺកូវីដ១៩។

សម្តេចក្រឡាហោម ៖ ការថែរក្សា ពង្រឹងសន្តិភាព និងស្ថិរភាពសង្គម នៅតែជាកត្តាអាទិភាពចម្បងបំផុត



សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ សម្តេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តប៉ៃលិន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ដែលបានខិតខំរួមគ្នាជំរុញការអភិវឌ្ឍន៍ខេត្តប៉ៃលិនឲ្យសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ ដោយបានប្រែក្លាយតំបន់នេះពីសមរភូមិប្រយុទ្ធដែលទទួលរងនូវភាពខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយថ្លៃដីបានបន្សល់ទុកពោរពេញដោយគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឲ្យទៅជាតំបន់ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដូចតំបន់នានា ទូទាំងប្រទេសដែរ។

សម្តេចក្រឡាហោម ស ខេង បានណែនាំទៅដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ថា ត្រូវតែទទួលយកព័ត៌មានតិចៀន និងព័ត៌មានសរសើរ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងត្រូវខិតខំបំផុសការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់គោរពច្បាប់ និងចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់។ សម្តេចក្រឡាហោមបានថ្លែងថាមជ្ឈដ្ឋានប្រឆាំងតែងតែយកបញ្ហានេះ ដើម្បីលើកឡើងផ្សព្វផ្សាយអំពីការរារាំងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ការពិតទៅដូចដែលយើងបានដឹងទាំងអស់គ្នា ហើយផ្អែកតាមរដ្ឋធម្មនុញ្ញជាច្បាប់គោល ហើយច្បាប់ផ្សេងទៀតដូចជា ច្បាប់សារព័ត៌មានជាដើម គឺមិនមានគោលបំណងដើម្បីនឹងបិទសេរីភាពបញ្ចេញមតិអ្វីទេ បញ្ហាបំផុតគឺយើងចង់បានមតិពិត។ មតិពិតមានន័យថា ជាមតិលើកសរសើរផង និងមតិវិះគន់ផង ប៉ុន្តែយើងមិនចង់បានមតិ ដែលភ្លេងក្លាយនោះទេ។ មតិមិនពិត ភ្លេងក្លាយ មានន័យថាការប្រខិត ញុះញង់ ថាឲ្យតែបានទៅ គ្មានការទទួលខុសត្រូវទេ ។ សម្តេចក្រឡាហោមបន្តថា នៅលើសកលលោកប្រហែលជាមិនត្រូវការព័ត៌មានមិនពិតឡើយ ព្រោះថា យកទៅប្រើប្រាស់មិនកើតឡើយ ចង់

បានតែព័ត៌មានពិត ដើម្បីងាយស្រួលធ្វើការងារអ្វីមួយជូនប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងស្ថានភាពដែលប្រទេសកំពុងតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដោះស្រាយផលប៉ះពាល់នានាបណ្តាលមកពីវិបត្តិនៃការរាតត្បាតជំងឺនេះ ការថែរក្សាពង្រឹងសន្តិភាពនិងស្ថិរភាពសង្គមរួមមានការបន្តអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព ព្រមទាំងការពង្រឹងភាពសុខដុមរមនាក្នុងសង្គមនៅតែជាកត្តាអាទិភាពចម្បងបំផុត ដើម្បីបង្កបរិយាកាសអំណោយផលដល់ការធានាប្រក្រតីភាពនៃជីវភាពសង្គម និងការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ១៩។ សម្តេចក្រឡាហោម បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់លើកិច្ចការងារសំខាន់ៗមួយចំនួន ដោយគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិតការញុះញង់អួចអាចប៉ះបង់បង្កឲ្យមានអំពើហិង្សាភាពចោលចលើកវរអសន្តិសុខក្នុងសង្គមឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ យកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាចំពោះការបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗដែលបង្កឱ្យមានហិង្សាក្នុងសង្គម ហើយត្រូវខិតខំបំផុសអប់រំប្រជាពលរដ្ឋឲ្យគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយដែលផ្ទុយពីច្បាប់ ក៏ដូចសកម្មភាព ដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានា ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងត្រូវជៀសវាងជាខ្លាំងនូវអំពើហិង្សាតាមគ្រប់រូបភាព។ សម្តេចក្រឡាហោមក៏បានក្រើនរំលឹកដល់អាជ្ញាធរ សមត្ថកិច្ច និងភាគីពាក់ព័ន្ធ ឲ្យដោះស្រាយ និងសម្របសម្រួលបញ្ហានានាដោយសន្តិវិធីហើយមិនត្រូវមើលស្រាលបញ្ហាណាមួយ ឬបង្ករឿងរ៉ាវរូចឲ្យក្លាយទៅជាធំឡើយ ទើបការដោះស្រាយបញ្ហាបញ្ចប់ទៅបានដោយជោគជ័យ។

សម្តេចក្រឡាហោម ស ខេង បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់ត្រូវចាត់វិធានបង្ការ ទប់ស្កាត់ និងបង្ក្រាបការផ្សព្វផ្សាយ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឱ្យបានជាប់ជាប្រចាំ និងឱ្យមានប្រសិទ្ធភាពខ្ពស់ខណៈរឿងនេះជារឿងធំចំពោះមុខដែលត្រូវដោះស្រាយ។ សម្តេចក្រឡាហោមថ្លែងថា៖ «ទាក់ទងនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កន្លែងទៅយើងទទួលបានជោគជ័យច្រើន ប៉ុន្តែយើងមិនត្រូវស្តប់ស្តល់នឹងជោគជ័យទាំងនេះនោះទេ ព្រោះបញ្ហាគ្រឿងញៀននេះតែងតែមានការវិវត្តន៍។ ជាមួយគ្នានេះ ប្រសិនបើអាចផ្តល់ងារជាវិវិជ្ជន៍ទៅដល់អ្នកក្លាហានដែលបង្កើតស្នាដៃដល់អ្នកដែលបានបង្ក្រាបគ្រឿងញៀនបានច្រើន ដើម្បីជាការលើកទឹកចិត្ត គឺជារឿងល្អ» ។ សម្តេចក្រឡាហោមបន្ថែមថា «ឥឡូវបញ្ហាគ្រឿងញៀនជាអ្វីដែលយើងត្រូវគិតគូរ ធ្វើយ៉ាងណាដើម្បីបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។ កន្លែងទៅយើងបង្ក្រាបគ្រឿងញៀនបានយ៉ាងច្រើន យើងចាប់បានម្តងៗដល់ទៅ ១០០គីឡូក្រាម ឬ១០០ដុំជាដើម » ។

សម្តេចវិបុលសេនាភក្តី ៖ សាមគ្គីភាពផ្ទៃក្នុងជាគន្លា ចាំបាច់មិនអាចខ្វះបាន



សម្តេចក្តី សាម ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ នៅសាលាសង្កាត់ បាក់ខែង

នៅព្រឹកថ្ងៃអាទិត្យទី២០ ខែធ្នូ ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាម ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអនុប្រធាន គណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈ- កម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋនៅសាលា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីបាន ស្តាប់លោកចៅសង្កាត់រាយការណ៍ខ្លីៗអំពីស្ថានភាពជីវភាពរស់នៅ ប្រចាំថ្ងៃ មុខរបរ ការបង្កបង្កើនផល និងការងារបម្រើសេវាសា- ធារណៈ ការងារបំពេញភារកិច្ចរបស់មន្ត្រី កងកម្លាំង និងប្រជាពល- រដ្ឋ និងអំពីសភាពការណ៍ សតិអារម្មណ៍ នយោបាយ សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុង មូលដ្ឋានសង្កាត់រួចមក សម្តេចក្តី សាម ឈុំ បានសម្តែងការកោតសរសើរលើកទឹកចិត្ត ចំពោះលទ្ធផលការងារ និងសមិទ្ធផលដែលសម្រេចបាននៅក្នុង មូលដ្ឋានសង្កាត់បាក់ខែងនេះ។



សម្តេចក្តី សាម ឈុំ បានលើកបញ្ជាក់អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំពោះ ប្រជាពលរដ្ឋក្រីក្រ កម្មករ បុគ្គលិក និង មន្ត្រីរាជការ ជាពិសេសអំពីសភាពការណ៍បច្ចុប្បន្ន ដែលប្រទេស ជាតិ កំពុងរងផលប៉ះពាល់ ធ្ងន់ធ្ងរ ដោយសារវិបត្តិនៃជំងឺរាតត្បាត កូវីដ-១៩ ។ សម្តេចក្តីបាន ត្រៀមរំលឹកដល់ អាជ្ញាធរ កង-កម្លាំង និងប្រជាពលរដ្ឋនៅសាលាសង្កាត់ បាក់ខែង ត្រូវយកចិត្តទុកដាក់ ខ្ពស់ក្នុងការគោរពអនុវត្តរាល់វិធានការ របស់ក្រសួងសុខាភិបាល

ក្នុងការការពារការឆ្លងជំងឺកូវីដ១៩ នៅក្នុងគ្រួសារ និងក្នុងសហគមន៍ ។ ក្នុងឱកាសនោះ សម្តេចក្តី សាម ឈុំ ក៏បានផ្តល់អនុសាសន៍ ដល់អាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវរួមសាមគ្គីគ្នា ជាមួយរាជរដ្ឋា- ភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ក្នុងការការពារសុខសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងចូលរួមអនុវត្តរាល់គោលនយោបាយដែល បានដាក់ចុះ និងច្នៃប្រឌិត ដោះស្រាយ ប្រកបដោយភាពឈ្លាសវៃ ដោយអាកប្បកិរិយាទន់ភ្លន់ តែម៉ឺងម៉ាត់ ។ សម្តេចក្តីបានបញ្ជាក់ បន្ថែមទៀតថា រាល់ការងារដែលអនុវត្តទៅបានទទួលជោគជ័យ គឺ អាស្រ័យដោយមានកត្តារួមផ្សំជាច្រើន តែកត្តាដែលចាំបាច់មិន អាចខ្វះបាននោះគឺ «សាមគ្គីភាព ផ្ទៃក្នុង» ហេតុនេះត្រូវឈ្លាសវៃ ដោះស្រាយកុំឲ្យឈានដល់ការ បែកបាក់។

ទាំងអស់គ្នាចូលរួមអនុវត្តប្រកាស កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ក្នុងការការពារ និងកសាងមាតុភូមិកម្ពុជា

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ចំនួន២៤គ្រួសារ និងនៅសង្កាត់បាទី ក្រុងបាវិត ចំនួន៣៤គ្រួសារ នៅខេត្តស្វាយរៀង។

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ខុន ហ៊ុល សមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធាន ទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន ក្រុមការងារគណបក្សថ្នាក់ កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សស្រុកស្ទឹង និងស្រុកកំពង់ស្វាយ ដើម្បីត្រួតពិនិត្យការងារគណបក្ស តាមខ្លឹមសារសន្និបាតលើកទី៤២ អាណត្តិទី១ ។ ឯកឧត្តម បានជំរុញឲ្យគណបក្សស្រុកទាំង២ ត្រូវខិតខំបន្តកសាងបក្សបន្ថែមទៀតជា ពិសេស ត្រូវបន្តយកចិត្តទុកដាក់ និងបំពាក់បំប៉នចំពោះសមាជិកបក្សថ្មី អំពីនយោបាយ ការងារសកម្មភាព និងការងារចាត់តាំង ។



ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាអនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការសាងសង់សមិទ្ធផលនានា នៅក្នុងវត្ត ទេពនិម្មិត(ហៅវត្តអញ្ចោញ) ។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិ - កោសលបណ្ឌិត និងលោកជំទាវ បាននាំយកសម្ភារៈបរិក្ខារ និង បច្ច័យទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តទេពនិម្មិត ស្ថិតនៅ ភូមិក្របៅ ឃុំក្របៅ និងវត្តព្រង្សី ស្ថិតនៅឃុំគោកគង់កើត ស្រុកកញ្ចៀច ខេត្តព្រៃវែង។

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ សម្តេចចៅហ្វាវង្សរៀងជ័យអធិបតី- ស្រីង្គារ គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង បានអញ្ជើញនាំយកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់ កន្ត្រាក់ ចំនួន ៥៨គ្រួសារ នៅក្នុងឃុំប្រសូតិ ស្រុកស្វាយទាប

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវកិត្តិសង្ឃហបណ្ឌិត ម៉ែន សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទទួល អំណោយជាថ្នាំសម្លាប់មេរោគជំងឺកូវីដ-១៩ ពីក្រុមហ៊ុនឡាយស អ៊ិនវេសមិន ដែលរួមមាន ម៉ាស់ចំនួន ១១ម៉ឺន៥ពាន់ម៉ាស់ និង ទឹក អាស់កុលចំនួន ៤៤កាន ដើម្បីចែកជូនតាមមូលដ្ឋានបន្ត។ លោកជំទាវ ម៉ែន សំអុល ថ្លែងថា វិស័យ ឯកជន នៅតែជាដៃគូដ៏ ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គមជាតិលើគ្រប់វិស័យ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ **អ៊ុក វ៉ាន់ឌីន** សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពីការចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលរៀបចំឡើងដោយការិយាល័យដឹកនាំនៃក្រុមប្រឹក្សារដ្ឋចិន (LGOP) និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន ក្រោមប្រធានបទ **“ការលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រជាសកល និងការកសាងសហគមន៍អនាគតកម្ពុជាជាសកល”** តាមរយៈប្រព័ន្ធវីដេអូ។



ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **ប្រាក់ សុខុន** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ តាមរយៈប្រព័ន្ធវីដេអូ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងកាត់បន្ថយផលវិបាកសេដ្ឋកិច្ចសង្គម ដែលបង្កឡើងដោយសារជំងឺនេះ។

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **ស៊ុន ចាន់ថុល** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ គណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យវឌ្ឍនភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សំដៅឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌ និងគោលការណ៍ ក្នុងការធានាបាននូវគុណភាពជាប់រឹងមាំតាមបទដ្ឋានបច្ចេកទេស អាចប្រើប្រាស់បានយូរអង្វែងតាមអាយុកាល ប្រកបដោយសោភ័ណភាពបរិស្ថានល្អ និងសម្រេចការងារស្របតាមកាលវិភាគដែលបានកំណត់។



ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **ខៀវ កាញារីទ្ធ** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមកិច្ចប្រជុំម្ចាស់ភាគហ៊ុនលើកទី៥ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤ របស់ក្រុមហ៊ុន **ខេមបូឌា ឌីជីថល ធី ឌុអិលធីឌី** តាមប្រព័ន្ធអនឡាញកម្មវិធី ZOOM ។ ឯកឧត្តមជំរុញឱ្យមានកិច្ចសហប្រតិបត្តិការគ្នា កាន់តែជិតស្និទ្ធគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងនៅក្នុងក្រសួង ព័ត៌មាន និងក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពង្រីក កិច្ចការងារ ដែលនៅ សេសសល់ សម្រាប់ការអនុវត្តឱ្យបានឆាប់រហ័ស និងបន្តទៅគម្រោងកិច្ចការងារ សំខាន់ៗទៀត។



ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **លីម គាន់ហោ** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ ព្រមទាំងលោកអភិបាលរងខេត្តកណ្តាល លោកអភិបាលស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យការងារសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដែលសម្រេចបានប្រមាណ ៩៥% ។

សកម្មភាពសមាជិកគណៈកម្មាធិការស្រុក ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ព្រុំ សុខា** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួង មុខងារ សាធារណៈ ប្រធានក្រុមការងារខេត្តក្រចេះ បាន ចុះជួបមន្ត្រីភូមិ ឃុំ ក្នុងស្រុកស្នួលប្រមាណ ១៥០នាក់ ដើម្បីធ្វើការសំណេះសំណាលរំលឹក ខួបអនុស្សាវរីយ៍ លើកទី៤២ ថ្ងៃបង្កើតរណសិរ្ស

សាមគ្គីសង្គ្រោះជាតិកម្ពុជា «**២៨ ១៩៧៨ - ២៨ ២០២០**»។ ឯកឧត្តមថ្លែងថា ការចងចាំនូវសច្ចធម៌ជាប្រវត្តិសាស្ត្រ ២៨ គឺជាតម្លៃនៃគុណធម៌ របស់មនុស្សជាតិ និងជាមេរៀនសម្រាប់កូនខ្មែរគ្រប់ជំនាន់។

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **ម៉ែ ម៉ឺនសា** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បាន អញ្ជើញចុះទៅកាន់វត្តព្រះសុគន្ធមានបុណ្យ ដើម្បីពិនិត្យមើលការសាងសង់ដងទង់ ០១គូ និងសមិទ្ធផលនានា ក្រោមការឧបត្ថម្ភគាំទ្ររបស់**សម្តេចវិបុលសេនាភក្តី សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងសម្ពោធឆ្លង នាពេលខាងមុខ ស្ថិតនៅឃុំផ្សារដេក ស្រុកពញាឮ ខេត្តកណ្តាល។ ដងទង់មួយ គូខាងលើត្រូវបានសាងសង់ចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២០ ដោយចំណាយអស់ថវិកាសរុបចំនួន ២៤.០០០\$ (ពីរម៉ឺនបួនពាន់ដុល្លារអាមេរិក) ។



ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ជ័យ ម៉េន** អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីប្រលង ត្រីគល់រាំង ៥០០ក្បាល ត្រីឆ្អិន ២៥០០ក្បាល និងត្រីក្រហម ២០០០ក្បាល ទៅក្នុងស្រះប្រាសាទ ព្រៃដើមស្រុក ។ ក្នុងឱកាសនោះ ឯកឧត្តមបានប្រគេនម៉ាស១២០០០បន្ទះ ជូនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋរស់នៅឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។



ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **ជ័យ សាយ** សមាជិកគណៈកម្មាធិការ- កណ្តាល គណបក្សប្រជាជនកម្ពុជា អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីត្រៀម ទីតាំងសម្រាប់ធ្វើចត្តាឡីស័កពលករដែលត្រឡប់មក ពីប្រទេសថៃ និងមន្ទីរ ពេទ្យសម្រាប់សម្រាកព្យាបាលក្នុងករណីមានវិជ្ជមានកូវីដ-១៩ ។ ឯកឧត្តម បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធ និងបង្ការជំងឺកូវីដ-១៩។ ឯកឧត្តម បានប្រគល់ម៉ាស៍ចំនួន ១៧.៣០០ម៉ាស៍ ជូនដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងនោះ មួយក្រុង ស្រុកទទួលបាន ១០០០ម៉ាស៍ និងមួយឃុំ សង្កាត់ ទទួលបាន ១០០ម៉ាស៍។



ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ **មិថុនា ភូមិ** សមាជិកគណៈ- កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារ ភូមិ៤ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ លោកជំទាវ បានណែនាំដល់បងប្អូនអាជីវករជួយថែរក្សាអនាម័យ បរិស្ថាន ក្នុងផ្សារឱ្យបាន ល្អប្រសើរបន្ថែមទៀត ជាមួយនឹងការថែរក្សាអនាម័យ និងគោរពតាមគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាលភិបាល និងក្រសួងសុខាភិបាល ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **វ៉ា ថន** សមាជិកគណៈកម្មាធិការ-កណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ដល់រដ្ឋបាលក្រុងស្រុកដែលបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តក្នុងការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីចូលរួមផលផុស ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលសហគមន៍។



ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ ព្រឺនី** អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងអាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងកម្លាំងប្រដាប់អាវុធ បានអញ្ជើញប្រគល់ផ្ទះដែលបានសាងសង់រួចចំនួន ០៨ខ្នងបន្ថែម ជាអំណោយដ៏ថ្លៃថ្លារបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នាពេលកន្លងមកនៅឃុំប្រត់ត្រង់ចំនួន០៣ខ្នងឃុំឫស្សីក្រោក ស្រុកមង្គលបុរី និងនៅក្នុងក្រុងសិរីសោភ័ណ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ០១ខ្នង, ភូមិបាណាយ សង្កាត់ទឹកថ្លា ០១ខ្នងទៀត។

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **អ៊ូច តា** អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចែកអំណោយ មនុស្សធម៌ របស់អង្គការការីតាសកម្ពុជា ដល់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ និងជំងឺកូវីដ-១៩ ចំនួន ៨០គ្រួសារ មកពីឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។ ឯកឧត្តមបានណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ កុំឲ្យមានឆ្លងនៅសហគមន៍ ដោយយើងត្រូវធ្វើអនាម័យជាប្រចាំ ខុស្សាហ៍លាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ និងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ-១៩។



ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **គង់ សោភ័ណ្ឌ** អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាតាបាទ-ក្រហមកម្ពុជាខេត្ត បានចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ (L. CDI) ស្ថិតនៅភូមិស្លាបតាអោន ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឯកឧត្តមបានថ្លែងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា **សម្តេចតេជោ ហ៊ុន សែន** និង**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ៊ុន រ៉ានី ហ៊ុន សែន** បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខុមាលភាពប្រជាពលរដ្ឋទូទៅ ដោយប្រមូលគ្រួសារខ្លាចពលរដ្ឋមានជួបនូវ

បញ្ហាផ្នែកជីវភាពរស់នៅ ឬជំងឺឈឺស្លាត់ផ្សេងៗ ។

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **ចាន់ ស៊ីណាត** អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានធ្វើការអនុវត្តនូវនីតិវិធីលទ្ធកម្មបើកកញ្ចប់ធំ ADB-IAIP ដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រអាងកំពង់ពួយ ក្នុងខេត្តបាត់ដំបង ។



សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **ស៊ិន បូរ៉ាន** សមាជិកគណៈកម្មាធិការ-កណ្តាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ទទួលបន្ទុកជាប្រធានក្រុមការងាររៀបចំតាក់តែងលិខិតបទដ្ឋាននានា អញ្ជើញអមដោយប្រធានលេខាធិការដ្ឋាន និងប្រធាន តាមបណ្តាញផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល បាននាំយកចំណីអាហារដែលទទួលបានពីសប្បុរសជនតាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលគិតជាទឹកប្រាក់សរុបចំនួន ៤.៣៧៨.៤៥៦រៀល និង ៥១៧.៦៥៦.១០ដុល្លារប្រគល់ជូន**សម្តេចតេជោ ហ៊ុន សែន** តាមរយៈឯកឧត្តម **សេង ឡៅង** រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងទទួលរងយុវជន-អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ដើម្បីទិញ វ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី។



ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **កែវ វណ្ណៈ** សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ទទួលបន្ទុកជាប្រធានគណៈកម្មការវាយតម្លៃគុណវុឌ្ឍិ និងលក្ខណៈសម្បត្តិ

ត្រូវខ្មែរ និងត្រូវជំនួយ បានដឹកនាំកិច្ចប្រជុំក្នុងក្រុមសមាជិកគណៈកម្មការពិនិត្យ ពិភាក្សាស្វែងយល់អំពីលក្ខណសម្បត្តិដែលត្រូវជ្រើសរើសជាត្រូវខ្មែរ និងត្រូវជំនួយ ដោយមានការចូលរួមពីសមាជិកគណៈកម្មការ ចំនួន ៧រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។

ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ជ្រុង ថេរ៉ាវ៉ាន់** សមាជិកគណៈកម្មាធិការ-កណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ប្រធាន ផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល



និងជាប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកព្រៃឈរ បានដឹកនាំក្រុមការងារជនបង្គោលយុវជនគណបក្សស្រុកព្រៃឈរ ចុះពិនិត្យមើលការសាងសង់អគារសិក្សា ១ខ្នង ១០បន្ទប់ នៅវិទ្យាល័យល្វា, ផ្លូវបេតុង នៅឃុំតុងរ៉ុង, បាននាំយកសម្ភារៈហាត់ប្រាណទៅបំពាក់នៅវិទ្យាល័យ **ហ៊ុន សែន** ព្រៃទទឹង និងការសាងសង់សាលាមតេយ្យ ១ខ្នង ១បន្ទប់ បង្គន់អនាម័យ១ និងអណ្តូងទឹក១ នៅអនុវិទ្យាល័យ ប្រិមប្រិយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវ។



ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **សោម ពិសិដ្ឋ** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកែប និង សហការី បានចុះពិនិត្យ អប់រំ ណែនាំអំពីវិធានការការពារនៃជំងឺCovid-19 មានការប្រុងប្រយ័ត្នខ្ពស់ ដូចជាការពាក់ម៉ាស់ លាងដៃជាមួយអាល់កុល និងមានគម្លាតសង្គមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងខេត្តកែប។

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ហាក់ សុខមករា** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ យុវជនគណបក្សខេត្ត ស្តីពីការបូកសរុបការស្រង់ស្ថិតិក្បាលម៉ាស៊ីនដឹកនាំយុវជន និងការធ្វើបច្ចុប្បន្នភាពយុវជនជាសមាជិកគណបក្សប្រជាជនកម្ពុជាដែល មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសមាជិកក្រុមការងារយុវជនគណបក្សខេត្ត និង ក្រុមការងារយុវជនគណបក្សក្រុងស្រុក សរុបចំនួន ៣០នាក់ នៅទីស្នាក់ការកណ្តាលគណបក្សខេត្តត្បូងឃ្មុំ។




សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម **គុណ សារពេជ្រ** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបើកកិច្ចប្រជុំការងារយុវជនគណបក្ស ដើម្បីត្រួតពិនិត្យរចនាសម្ព័ន្ធរៀបរបបធ្វើការងារ និងពិនិត្យការធ្វើបញ្ចប់ច្បាប់នានារបស់ក្រុមការងារ

ការងារយុវជនគណបក្សស្រុក ឃុំ ភូមិក្នុងស្រុកផងទង់ ដោយមានការអញ្ជើញចូលរួមពី លោក និង ស៊ីម ប្រធានគណៈកម្មាធិការគណបក្សស្រុកផងទង់ ព្រមទាំងអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សខេត្ត នៅទីស្នាក់ការកណ្តាលគណបក្សខេត្តកំពត។

ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម **ហេង សុខណារី** សមាជិកគណៈកម្មាធិការកណ្តាល សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង រួមជាមួយថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សខេត្តបាននាំយកសម្ភារៈការពារជម្ងឺ Covid-19 ដូចជាម៉ាស់ អាត់ ប្រគល់ជូនក្រុមការងារយុវជនគណបក្សស្រុក-ក្រុងចំនួន៨ ក្នុងខេត្តស្វាយរៀង ដើម្បីចែកជូនសមាជិក-សមាជិកា និងសកម្មជនយុវជនគណបក្សសម្រាប់ប្រើប្រាស់នៅតាមមូលដ្ឋានរបស់ខ្លួន។



ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ហួ ឈុនត្រី** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញធ្វើបទឧទ្ទេសនាម ក្នុងវគ្គអប់រំនយោបាយជូនយុវជនគណបក្សចំនួន ២៥រូប ក្នុងសង្កាត់បឹងកក់ទី១

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ណុប រ៉ត្តនិមល** សមាជិកយុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកាលីយ៉ាសម្តេចតេជោ **ហ៊ុន សែន** បាននាំយកស្រូវពូជ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**



និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ហ៊ុន រ៉ានី ហ៊ុនសែន** ចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមកចំនួន ១០០គ្រួសារ ស្ថិតក្នុងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។



ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ **ម៉ាន់ ចិន្តា** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងកិច្ចការនារី រួមជាមួយក្រុមប្រឹក្សាខេត្ត គណៈចលនាយុវជន

ស.យ.ម.ក ក្រុមការងារចុះជួយខេត្ត ក្រោមអធិបតីភាព ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខគ្រួសារប្រជាជននៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំនួន១២៦គ្រួសារ ព្រមទាំងជូនអណ្តូងស្នប់ ចំនួន ១៧អណ្តូង ដល់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

• រយៈពេល ១០ខែ ដើមឆ្នាំ

* ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេចបាន ២៩.១៧៣,៦២ លានដុល្លារ ស្មើនឹងកំណើន ០,៨៥% ក្នុងនោះការនាំចេញមានទឹកប្រាក់ ១៤.៥៥០លានដុល្លារ កើនឡើង ១៨,៦៥% និងការនាំចូលមានទឹកប្រាក់ ១៤.៦២៣,៥១លានដុល្លារ ធ្លាក់ចុះ ១២,២៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។

- ការនាំចេញកៅស៊ូសម្រេចបាន ២៤២.៩២២តោន កើនឡើង ៤២.៧៣៤តោន ស្មើនឹង ២១,៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ ទឹកប្រាក់ដែលទទួលបានមានចំនួន ៣១៨,៥លានដុល្លារ កើនឡើង ១៩,៧% ពីចំនួន ២៦៦លានដុល្លារ ។ បច្ចុប្បន្ននេះនៅកម្ពុជាមានផ្ទៃដីដាំកៅស៊ូ ៤០១.៤៣៣ហិកតា ក្នុងនោះផ្ទៃដីរៀបរយមាន ២៨៩.៨៣៧ហិកតា និងផ្ទៃដីចាំ ១១១.៤៩៦ហិកតា ។ ចាប់ពីដើមឆ្នាំ ២០២០ មកដល់ដំណាច់ខែតុលា កៅស៊ូ មានតម្លៃជាមធ្យម ១.៣១១ ដុល្លារ ក្នុង ១តោន ។

• រយៈពេល ១១ខែ ដើមឆ្នាំ

* ការនាំចេញអង្កររបស់កម្ពុជា សម្រេចបាន ៦០១.០៤៥តោន



កើនឡើងប្រមាណ៨៦.៨៩៦តោនស្មើនឹង១៦,៩០%បើធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤.១៤៩ តោនប៉ុណ្ណោះ។ បើគិតជាទឹកប្រាក់ក្នុងការនាំចេញអង្ករនេះមានចំនួន ៤១៥ លានដុល្លារសហរដ្ឋអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន ៤៣លានដុល្លារសហរដ្ឋអាមេរិក ឬជិត ១២% បើធៀបទៅរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩ ដែលបាននាំចេញគិតជាទឹកប្រាក់ត្រឹម ៣៧២ លានតែប៉ុណ្ណោះ ។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១.១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣.៧០៣តោន និងអង្ករចំហុយមានចំនួន ៦.១៥១ តោន ។ ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន៦០ប្រទេស ៖ នៅក្នុងសហភាពអឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាកកាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ និងនៅទ្វីបដីទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះមានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុនដែលបាននាំចេញអង្ករច្រើនជាងគេ ។ ដោយឡែកសម្រាប់ការនាំចេញ ស្រូវទៅតាមបណ្តាប្រទេសនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាមមកទល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១.៧៧៧.១០៧តោន។

* ភ្ញៀវទេសចរទេសចរណ៍ជិត៤០ម៉ឺននាក់ បានទិញបណ្ណចូលទស្សនា

រមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង១៨លានដុល្លារ ។ ដោយឡែកសម្រាប់តែខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរទេសចរចំនួន ១២៣៥នាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលជាង ៥ម៉ឺនដុល្លារ។ ចំណូលដែលបានពីការលក់បណ្ណចូលទស្សនាអង្គរ ក្នុងរយៈពេល១១ខែកន្លងមកនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជាជិត៨០ម៉ឺនដុល្លារផងដែរ ដើម្បីទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះទាំង៥សាលានៅភ្នំពេញ និងសៀមរាប ។

* កម្ពុជាបាននាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ទៅក្រៅប្រទេស មានចំនួន ៥.០៥៧.១៨១,៥៤ តោន ។ ផលិតផលកសិកម្មទាំងនោះរួមមាន៖ ដំឡូងមីក្រៀមចំនួន ១.៣១២.៩១៣,៣០ តោន មានកំណើន ៨,២៦% , ល្ងចំនួន ៥.៧៩៩,៣៩ តោន មានកំណើន ៣៩,៨១%, ផ្លែចេកស្រស់ចំនួន ៣០០.១៧៣,៩៨តោនមានកំណើន ១១៦,៩៧%, គ្រាប់ស្វាយចន្ទីចំនួន ២១៤.៧២១,២១តោន មានកំណើន ២៦,៥៨% , គ្រាប់ពោតចំនួន ១៩៤.៥០០,២៨ តោន មានកំណើន ៦៣,៨៥%, ផ្លែស្វាយស្រស់ចំនួន ៩០.៨០១,៧៦តោន មានកំណើន ៨៣,៥០%, ដំណាប់ស្វាយ ៥.៧៥៥,៨៦ តោន មានកំណើន ១៥៩,៦០%, ម្ទេសស្រស់ចំនួន ៦២.៤៣២,៧៨ តោន មានកំណើន ៣៨,០២%, ម្ទេសក្រៀម ១.៨០០ តោន, ម្រេច ៤.៩៨២,៦៥ តោន មានកំណើន ៣៩,៣៩% , ដំរីកៅស៊ូចំនួន ២៩០.៧០០តោន មានកំណើន ១៨,៣០% , គ្រាប់ឈូក ៣.៨១៥,៣៣ តោន បើធៀបទៅនឹងឆ្នាំ២០១៩។ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបចំនួន ៦៧មុខ ទៅកាន់គោលដៅចំនួន ៤៦ប្រទេស ។

* សហគ្រាសគ្រឹះស្ថានចំនួន១.០៤៤បើកថ្មីនិងបានបង្កើតការងារបន្ថែមចំនួន ៥៦.០៩៨នាក់ និងបានធ្វើការសម្របសម្រួលស្វែងរកទីផ្សារការងារនៅក្រៅប្រទេស និងបានបង្កើតការងារជូនប្រជាជនបានចំនួន ២១.១០៣នាក់ ។

* គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២.៦៩៧លានដុល្លារ ដែលស្មើនឹងជាង ៩៤,៦៣ភាគរយ នៃផែនការដែលកំណត់ដោយរាជរដ្ឋាភិបាល តម្រូវឲ្យប្រមូលពន្ធបានចំនួន ២.៨៥០លានដុល្លារ ។ គួរបញ្ជាក់ថា នៅឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូល សម្រាប់ថវិកាជាតិបានចំនួន ២.៨១៩ លានដុល្លារ ។

* គិតត្រឹមចុងឆ្នាំ២០២០នេះប្រជាជនចំនួន១៣.៧៩៨ភូមិស្មើនឹង ៩៧,៣៩ភាគរយហើយ ដែលមានអគ្គិសនីប្រើប្រាស់ និងសល់ចំនួន ៣៧០ភូមិទៀត ដែលស្មើនឹង ២,៦១ភាគរយ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ ។ បញ្ហាប្រឈមសំខាន់ៗ ដែលនាំឲ្យមិនអាចសម្រេចផែនការនេះបាន រួមមាន១- តំបន់ទាំងនោះ គឺជាកោះ តំបន់លិចទឹក តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់បណ្តែតទឹក មានប្រជាពលរដ្ឋរស់នៅ រាយប៉ាយ ដែលត្រូវការទុនវិនិយោគច្រើន និងគ្មានលក្ខណៈសេដ្ឋកិច្ច ២- អគ្គិសនីកម្ពុជា ជួបការលំបាកក្នុងការរកកម្ទីទុន និង៣- បញ្ហាកូរ៉ីដ-១៩ ធ្វើឲ្យអាជីវកម្មរបស់អគ្គិសនីកម្ពុជាធ្លាក់ចុះ កាត់បន្ថយទុនចំណាយសម្រាប់ខ្សែបណ្តាញមេ ។

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្នុងដំណើរការគាំទ្រ សកម្មភាព សេដ្ឋកិច្ចកំឡុងពេលកូវីដ-១៩

វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរប្រាក់សន្សំរបស់សាធារណជន និងប្រភពទុនផ្សេងៗទៀតក្នុងទីផ្សារអន្តរជាតិ មកចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងឥណទានដល់ការវិនិយោគ ជាពិសេសដល់វិស័យផលិតកម្ម សហគ្រាសធុនតូច និងមធ្យម ដែលជាការជួយបង្កើនសមត្ថភាពផលិតកម្ម ការធ្វើទំនើបកម្មផលិតកម្ម និងការលើកកម្ពស់ស្តង់ដារផលិតផលកម្ពុជាដែលជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេលមុនវិបត្តិកូវីដ១៩ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ទាំងផ្នែក វិសាលភាព ទំហំប្រតិបត្តិការផលិតផល និងបណ្តាញសេវាប្រជាជនក៏មានយល់ដឹងពីសារៈសំខាន់នៃវប្បធម៌ឥណទាន និងបានលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ហើយវិស័យនេះក៏ត្រូវបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ មិនតែប៉ុណ្ណោះ វិស័យនៅកម្ពុជា ក៏ត្រូវបានទទួលស្គាល់ថា ជាវិស័យមីក្រូហិរញ្ញវត្ថុមួយដ៏រីកចម្រើនក្នុងពិភពលោក និងជាគំរូដ៏ល្អសម្រាប់បណ្តាប្រទេសដទៃទៀតផងដែរ ។ សមិទ្ធផលទាំងនេះ កើតឡើងដោយការខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា ជាមួយអាជ្ញាធរពាក់ព័ន្ធ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ជាពិសេស រាជរដ្ឋាភិបាលដែលតែងតែគាំទ្រដល់ការអភិវឌ្ឍវិស័យ ទាំងមូល ។

លោក **គា បូរណ** ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានផ្តល់ឥណទានជាង ៧ពាន់លានដុល្លារសហរដ្ឋអាមេរិកដល់អតិថិជនប្រហែលប្រមាណ ២ លាននាក់។ ទំហំចំនួនអ្នកខ្ចីកើនឡើងប្រហែលប្រមាណ ២លាន ១សែន នាក់ គឺមិនកើនចំនួនអ្នកខ្ចីច្រើនពេកទេ និងឥណទានប្រហែលជាង ៧ពាន់លានដុល្លារ បង្ហាញឃើញថា មានការកើនឡើងចំនួនឥណទានច្រើនគួរសម ។ លោកបានបញ្ជាក់ថា «គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទានចំនួនប្រហែល៧ពាន់លានដុល្លារដល់អតិថិជនប្រហែល ២លាននាក់ខណៈអ្នក សន្សំមាន ចំនួនជិត ៣លាននាក់ដោយមានទឹកប្រាក់ជិត៤ពាន់លាននៅតាម ការិយាល័យចំនួន១.៤០០ដែលមានបុគ្គលិកចំនួន ៣៤.០០០នាក់»។

ប៉ុន្តែនៅក្នុងកាលៈទេសៈដ៏លំបាកបណ្តាលមកពីជំងឺកូវីដ- ១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការងារនេះយ៉ាងសកម្មជាមួយសមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេសធនាគារជាតិនៃកម្ពុជា



ដំណើរការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងនៅកម្ពុជា

ដើម្បីជួយដល់អតិថិជន ដែលរងផលប៉ះពាល់នេះ។

លោកបន្តថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនជាង ២៧ម៉ឺន៦ពាន់នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនជិត២៦ម៉ឺននាក់ស្នើជាង៩៤% នៃអតិថិជនដែលបានស្នើសុំបានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួន ១,២៦០ លានដុល្លារ។ ចំណែកឯលោក **ម៉ែន ភក្តី** ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូរបស់ធនាគារជាតិនៃកម្ពុជាវិញនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា ការរៀបចំផ្តល់ឥណទានឡើងវិញ នៅក្នុងកំឡុងពេលនៃការ រងផលប៉ះពាល់ពីវីរុសកូវីដ១៩មានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់អតិថិជន ។ លោក **ម៉ែន ភក្តី** បានឲ្យដឹងថា ដោយមើលឃើញពីអត្ថប្រយោជន៍ នៃការផ្តល់ឥណទានឡើងវិញសម្រាប់អតិថិជននៅក្នុងកំឡុងពេលកូវីដ-១៩ នេះ កាលពីចុងត្រីមាសទី១ ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានចេញ សាក្សីណែនាំមួយស្តីពីឥណទានរៀបចំឡើងវិញក្នុងគោលបំណង ដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីដែលកំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សងប្រាក់។ ជាមួយនេះក៏ដើម្បីគាំទ្រ សកម្មភាពសេដ្ឋកិច្ចក្នុងកំឡុងពេលកូវីដនេះផងដែរ។ លោកបានពន្យល់ថា អ្វីដែលជា អត្ថប្រយោជន៍ ដែលអតិថិជនទទួលបាននោះ គឺការផ្តល់ជូនអតិថិជននូវភាពអនុគ្រោះផ្សេងៗមួយចំនួនដូចជា ការពន្យារពេល និងបញ្ចុះអាត្រាការប្រាក់, ការកាត់បន្ថយចំនួនប្រាក់ ដើមឥណទាន, ការពន្យារពេលប្រតិទាន (ពេលសង) និងការបន្ថែមឬការផ្លាស់ប្តូរអ្នកខ្ចីនិងអ្នកធានាជាដើម។

ស្ដារ និងកែលម្អឡើងវិញ ដំណាំកសិកម្ម និងផ្លូវលំដងបន្ទីរ ដែលខ្វះខាតដោយទឹកជំនន់



ប្រជាជនបានទទួលអំណោយជាស្រូវពូជនិងគ្រាប់បន្លែសម្រាប់ដាំដុះ

នាពេលកន្លងទៅនេះក្រៅពីការគំរាមកំហែងដោយជំងឺរាតត្បាត ជាសកលកូវីដ១៩ ប្រទេសកម្ពុជាបានជួបនូវការបំផ្លិចបំផ្លាញដោយ ជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមរាជធានី ខេត្ត ចំនួន២៥ គ្រោះធម្មជាតិមួយនេះ បានប៉ះពាល់រាជធានី ខេត្តចំនួន១៩ បង្ក ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានា និងដំណាំស្រូវយ៉ាងច្រើន។ បញ្ហានេះជាបន្ទុកមួយបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលក្នុងការពុះពារ ជម្នះស្ដារឡើងវិញជាបន្ទាន់ផងដែរ។

ឯកឧត្តមបណ្ឌិត **វិទ ឆាយ** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា៖ នៅក្នុងរដូវវស្សាឆ្នាំ ២០២០ ពិនិត្យជារួម ទឹកភ្លៀងបានធ្លាក់ល្អបង្គួររាយគ្រប់ទីកន្លែង ធ្វើឲ្យការបង្កបង្កើនផល របស់យើងមានល្បឿនលឿនជាងឆ្នាំ មុនដែលយើងសម្រេចបាន នៅលើផ្ទៃដីប្រមាណ២,៧៩លានស្មើនឹង ១០៧,៨៣% លើផ្ទៃដី គ្រោងទុក ២,៥៨ លានហិកតា កើនឡើង ៥៩.៤៩៥ ហិកតាបើ ប្រៀបធៀបឆ្នាំ ២០១៩ ។ តែជាអកុសលប្រទេសកម្ពុជាជួបនូវ គ្រោះធម្មជាតិដោយនៅដើមរដូវវស្សាយើងជួបគ្រោះរាំងស្ងួត និង នៅចុងរដូវវស្សាយើងជួបនឹងគ្រោះទឹកជំនន់ទឹកភ្លៀង។ ផ្ទៃដីស្រូវ វស្សារងគ្រោះដោយសារគ្រោះរាំងស្ងួតមានចំនួន ១៣៥ ៤៣៣ ហិកតា និង ផ្ទៃដីខូចខាតមាន ១៤.១៧២ ហិកតានិងស្ដារឡើងវិញ បានជាង៦០០០ហិកតា ។ ចំពោះ គ្រោះធម្មជាតិដោយទឹកជំនន់គឺ មានទ្រង់ទ្រាយធំដែលធ្វើប៉ះពាល់ដល់ផ្ទៃដីចំនួន ៣០៤.៨១២ ធ្វើ ឲ្យខូចខាតអស់ស្រូវចំនួន ១២៥,៧៧០ហិកតានិងស្ដារឡើង វិញ បាន១៩.៩៩៣ ហិកតា។ សរុបទាំងរដូវប្រាំងនិងរដូវវស្សាទាំង គ្រោះរាំងស្ងួតនិងទឹកជំនន់ ផងធ្វើឲ្យមានផលប៉ះពាល់ដល់ដំណាំ ស្រូវរហូតដល់ទៅ ៣១៤.០៤២ ហិកតានិងខូចខាតស្រូវចំនួន

១៣៣.៤០៥ហិកតាប៉ុន្តែបានធ្វើការស្ដារឡើងវិញ២៦០៨២ហិកតា គិតជាភាគរយបានប្រមាណ៤២ % នៃផ្ទៃដីដែលខូចខាត ។ ទោះ បីជាយើងពិនិត្យ ឃើញផ្ទៃដីខូចខាតច្រើនប៉ុន្តែលទ្ធភាពដែលស្ដារ ឡើងវិញគឺមិនអាចបានទាំងអស់ទេដោយសារប្រភពទឹកមានកំណត់។ តាមការវាយតម្លៃថ្មីៗនេះរវាងមន្ទីរកសិកម្ម និងមន្ទីរធនធានទឹកនៅ ទូទាំងប្រទេសយើងអាចស្ដារបានប្រមាណ៦៣.០០០ ពាន់ហិកតា តែប៉ុណ្ណោះនៃផ្ទៃដីដែលខូចខាត ។ ដោយឡែកដំណាំសាវប្បកម្ម យើងអនុវត្តបានចំនួន៧០.៣២៦ ហិកតារងផលប៉ះពាល់ដោយ ជំនន់ទឹកភ្លៀង ១០ពាន់ហិកតាក្នុងនោះខូចខាត ២.៣១០ហិកតា និងបានស្ដារឡើងវិញចំនួន ៨៤ ហិកតា។ ផ្ទៃដីដំណាំឧស្សាហកម្ម យើងអនុវត្តបាន ៨១.៩៤៦៥ ហិកតាផ្ទៃដីរងផលប៉ះពាល់ដោយ ជំនន់ទឹកភ្លៀងមាន១០.៧៥១ ហិកតាខូចខាតអស់៤.០៧០ហិកតា និងបានស្ដារ ឡើងវិញជាង ៤ ពាន់ហិកតា ។ ផ្ទៃដីលិចលង់ដោយ ទឹកជំនន់យើងមិនអាចស្ដារឡើងវិញទាំងស្រុងនោះទេ, ដូចជាដំឡូង មីនៅខេត្តប៉ៃលិនគឺរងផលប៉ះពាល់ ដោយទឹកជំនន់ត្រូវខូចខាត ទាំងស្រុង។ យើងមិនអាចស្ដារបានដោយសារធុរកិច្ចរដូវនឹងមិនមាន ប្រភពទឹកសម្រាប់ស្រោចស្រព ។ នៅក្នុងបរិបទនៃការជួបប្រទះ នឹងគ្រោះធម្មជាតិនេះ ក្រសួងកសិកម្មបានសហការជាមួយនឹង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ, អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ព្រមទាំង ប្រជាកសិករបានសហការគ្នាខិតខំស្ដារ ផលិតកម្មកសិកម្មឡើងវិញ រហូតមកដល់ពេលនេះក្នុងក្របខណ្ឌ ស្បៀងបំរុងកម្ពុជា យើងបានផ្តល់ពូជស្រូវ ៦៥៧៨ តោនចែកជូន ប្រជាកសិករចំនួន ៦៥.៧៨០ គ្រួសារជួយអន្តរាគមន៍ទៅដល់ខេត្ត ចំនួន១៩ក្នុងនោះមានខេត្តពោធិ៍សាត់ បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល

តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និង រាជធានីភ្នំពេញ។ ចំពោះដំណាំបន្លែនិងដំណាំរួមផ្សំយើងក៏បានផ្តល់ គ្រាប់ពូជ ដើម្បីអន្តរាគមន៍ផងដែរយើងបានផ្តល់គ្រាប់ពូជបន្លែនិង ដំណាំរួមផ្សំចំនួន៣២៣៧៦គីឡូក្រាមដល់កសិករចំនួន៩៧៩៦៦ គ្រួសារគិតត្រឹមថ្ងៃទី ២៤ វិច្ឆិកា ២០២០ ។ មុខដំណាំដែលយើង ផ្តល់ជូននោះមាន ១១ ប្រភេទ មានប៉េងប៉ោះ ត្រប់ សណ្តែកគួរ ស្ពៃខៀវ ត្រឡាច ល្ពៅ ស្ពៃចង្កឹះ ត្រកួន ម្ទេស ត្រសក់ជាដើម... ។ ចំពោះមុខនេះក្រសួងបានចាត់មន្ត្រីជំនាញចុះទៅដល់មូលដ្ឋានដើម្បី ជួយប្រជាពលរដ្ឋលើការងារបច្ចេកទេស ដាំដុះនិងពិនិត្យទៅលើ លទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកធ្វើ យ៉ាងណាព្យាយាមពិភាក្សាជាមួយ កសិករក៏ដូចជា អាជ្ញាធរ មូលដ្ឋានឲ្យបានច្បាស់លាស់ជៀសវាង ការស្តារការដាំដុះនៅលើផ្ទៃដីដែលធំលើសពីសមត្ថភាពទឹកដែល មានដែលធ្វើឱ្យយើងខាតបង់ទាំងថវិកាទាំងកម្លាំងពលកម្មផងនិង ពេលវេលាផង។

ឯកឧត្តមបណ្ឌិត **ចាន់ ដារ៉ុន** រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងថា គ្រោះទឹកជំនន់ដែលបង្កឡើង ដោយទឹកភ្លៀងកាលពីខែតុលា កន្លងមក ក្រសួងបានធ្វើការវាយតម្លៃ ផលខូចខាតជាបីដំណាក់កាលទៅលើផ្លូវលំជនបទ និងអណ្តូងទឹក ស្អាតដែលរងការខូចខាត។ សរុបទាំងបីដំណាក់កាលនៃការវាយ តម្លៃក្រសួងបានរកឃើញថា មានផ្លូវលំជនបទចំនួន៦៥៩ ខ្សែស្មើ នឹង ៥.៣២៩ គីឡូម៉ែត្រ ត្រូវបានលិចទឹក និងទទួលរងការខូចខាត ប្រមាណ ៣.១២២ គីឡូម៉ែត្រ ។ ផ្លូវអាទិភាពដែលរងការខូចខាត ត្រូវតភ្ជាប់ហើយនិងស្តារឡើងវិញជាបន្ទាន់នោះ មានផ្លូវប្រវែង ៣១៥៤ គីឡូម៉ែត្រ, សំណង់សិល្បការ ២២៩ កន្លែង និង អណ្តូង ទឹកស្អាតចំនួន ៤.១៥៥ អណ្តូង ។ តាមការវាយតម្លៃការស្តារឡើង វិញផ្លូវលំជនបទ អណ្តូងទឹកស្អាត និងសំណង់សិល្បការនេះត្រូវការ ថវិកាប្រមាណជាង ៩១ លានដុល្លារអាមេរិក ។ នៅក្នុងចំណោម ផ្លូវអាទិភាពនៃ២៥រាជធានី ខេត្ត ដែលខូចខាតនេះ អន្តរក្រសួងបាន កំណត់ខេត្តចំនួន៩ដែលខូចខាតខ្លាំង ក្នុងនោះមានខេត្តបាត់ដំបង, ពោធិសាត់, បន្ទាយមានជ័យ, សៀមរាប, ប៉ៃលិន, កណ្តាល, កំពង់ឆ្នាំង, កំពង់ស្ពឺ និងខេត្តឧត្តរមានជ័យ ដែលមានផ្លូវចំនួន ៣៣៤ខ្សែលិចទឹក ស្មើនឹង ២.៩១០ គីឡូម៉ែត្រ, ផ្លូវដែលខូចខាត មានប្រវែង ១.៧១០ គីឡូម៉ែត្រ។ ក្នុងចំណោម ៩ ខេត្តនេះត្រូវបាន ចម្រាញ់យកខេត្តអាទិភាពចម្បងដែលត្រូវធ្វើការស្តារ និងជួសជុល មុនគេមាន៖ ខេត្តបន្ទាយមានជ័យ មាន១២ខ្សែ ស្មើនឹង ១២១គីឡូម៉ែត្រ, ពោធិសាត់ មាន១០ខ្សែ ស្មើ១៣៤គីឡូម៉ែត្រ និងបាត់ដំបងមាន ៧ខ្សែ ស្មើ៥៨ គីឡូម៉ែត្រ ។ តាមការវាយតម្លៃទៅលើថវិកាដែល ត្រូវជួសជុល និងតភ្ជាប់នៅខេត្តអាទិភាពទាំងបីនេះមានថវិកាដែល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់ប្រមាណ ១៥លានដុល្លារ ដោយ ត្រូវផ្តល់ឲ្យខេត្តអាទិភាពទាំងបី ក្នុងនោះបាត់ដំបងទទួលបាន៣,៣ លានដុល្លារ, ពោធិសាត់ ៤,៦ លានដុល្លារនិងបន្ទាយមានជ័យ ៤,៦ លានដុល្លារ។ ចំណែកអណ្តូងទឹកស្អាត គឺត្រូវការថវិកាប្រមាណ

៩០ ម៉ឺនដុល្លារ ដើម្បីស្តារអណ្តូងទឹកចំនួន ៤.១៥៥ នៅក្នុងខេត្ត ចំនួន ៨ ។ ផ្ដើមចេញពីយុទ្ធសាស្ត្រស្តារ និងកែលំអបន្ទាន់ឡើងវិញ បណ្តាខេត្តអាទិភាពទាំងបីក៏បានចាប់ផ្តើមបើកការផ្លាស់ស្តារ និង ជួសជុលឡើងវិញជាបន្តបន្ទាប់។

គួររំលឹកថា រាជធានី ខេត្តទាំង១៩ ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀងមាន៖ ខេត្តពោធិសាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ។

តាមរយៈសកម្មភាពមហាញីករបស់ថ្នាក់ដឹកនាំ ក្រសួងសាមី ក្រសួងពាក់ព័ន្ធ រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសការយក ចិត្តទុកដាក់ពីបុគ្គលិករដ្ឋាភិបាល**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** លទ្ធផលនិងល្បឿននៃការស្តារ កែលំអឡើងវិញ នូវ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដំណាំស្រូវទាំងនោះកំពុងតែផ្តល់នូវ ក្តីសង្ឃឹមសម្រាប់ការបន្តអភិវឌ្ឍន៍កម្ពុជាវិកចម្រើនថែមទៀតក្នុង គន្លងជីវិតថ្មីនៃសម័យកូវីដ១៩។



សកម្មភាពជួសជុលផ្លូវលំជនបទក្រោយគ្រោះទឹកជំនន់



ប្រជាពលរដ្ឋ ដាំដំណាំ និងបន្លែគ្មានជាតិគីមីនៅតាមផ្ទះ ក្រោយពីទទួលរងគ្រោះទឹកជំនន់

ក្របខណ្ឌហិរញ្ញវត្ថុសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១



ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានអង្គប្រជុំគណៈរដ្ឋមន្ត្រី ពិភាក្សា និងអនុម័ត នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២០ ហើយត្រូវបានរដ្ឋសភាពិភាក្សា និងអនុម័ត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិបទដែលជំងឺកូវីដ-១៩ ដឹកនាំ ការរីករាលដាលនិងកំពុងយឺតយ៉ាវហើយនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យ ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ចំពោះតំបន់ និងពិភពលោកទាំងមូល ដោយគ្មានការលើកលែង ចំពោះប្រទេសណាមួយឡើយ ព្រមទាំងបានធ្វើឲ្យមនុស្សរាប់លាន នាក់បាត់បង់ការងារ ធ្លាក់ចុះនូវប្រាក់ចំណូល ហើយប្រជាជនមួយ ចំនួនធំនៅលើពិភពលោកធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។ កម្ពុជា ក៏មិនអាចគេចរួចពីវិបាកអាក្រក់ទាំងនេះដែរ ហើយបាននិងកំពុង ទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះ មកលើបញ្ហាសុខភាព សង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេស គ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ជាងនេះទៅទៀត ការ រាតត្បាតនៃជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សមិទ្ធផល សង្គម-សេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបាននាពេលកន្លងមកដោយ លំបាកប៉ុណ្ណោះទេ តែថែមទាំងអាចបន្តបង្កាត់ដល់កិច្ចដំណើរការ អភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ពិសេសអាចនឹងពន្យារពេលនៃ ការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយ ជាប្រទេសចំណូលមធ្យមមិត្តខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។ ក្នុងន័យនេះ ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម- សេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាជនព្រមជាមួយនឹងការតម្រង់ធនធាន ឆ្ពោះទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេល

ស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានា សុខសន្តិភាព ស្ថិរភាពសង្គម និងថិរភាពនៃកំណើនសេដ្ឋកិច្ច ព្រម ទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយ សុខុមាលភាពរបស់ប្រជាជន។

- នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា -១,៩% ក្នុងពេលដែលការវាយ តម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិធំៗនាពេលថ្មីៗនេះ បានខិតមកជៀកនឹងកម្រិតអវិជ្ជមានជាង -២% ។ ដោយឡែក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ហើយរំពឹងថា នឹងសម្រេចបានកំណើន ក្នុងរង្វង់ ៣,៥% ដែល ធ្វើឲ្យផ.ស.ស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩ ០១៣ លានដុល្លារអាមេរិក បើ ប្រៀបធៀបនឹង ១.៦៨៣ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ។ កំណើន នេះ គាំទ្រដោយការងើបឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗដូច ខាងក្រោម ៖

- វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងងើបឡើងក្នុងអត្រា កំណើន ៤,១% ក្នុងឆ្នាំ ២០២១ ពីកំណើនអវិជ្ជមាន ក្នុងអត្រា -២,២% ក្នុងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវការងើបឡើង វិញ ក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ ។ អនុវិស័យកាត់ដេរ ត្រូវបានរំពឹង ថា នឹងកើនឡើងក្នុងកម្រិតទាប ដោយសារការរំពឹងទុកពីការងើប ឡើងវិញយឺតនៃតម្រូវការខាងក្រៅ ។ អនុវិស័យនេះ ត្រូវប្រឈម នឹងការប្រកួតប្រជែងកាន់តែខ្លាំងក្នុងការដណ្តើមយកទីផ្សារ ពិសេស ការនាំចេញផលិតផលកាត់ដេរទៅកាន់សហភាពអឺរ៉ុប ដែលបណ្តាល មកពីការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) លើមុខទំនិញមួយចំនួន ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុបព្រមជាមួយនឹងកំណើនទាបនៃផលិតភាពពលកម្ម។ ស្របគ្នានេះ អនុវិស័យសំណង់ក៏ត្រូវបានរំពឹងថា នឹងងើបឡើងវិញ ក្នុងអត្រាកំណើនទាប ដោយសារការកើនឡើងវិញយឺតនៃរំហូរទុន វិនិយោគ ពិសេស ពីប្រទេសចិន និងតម្រូវការពេលវេលា ដើម្បី ស្តារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ ។ ដោយឡែកអនុ វិស័យ កម្មន្តសាលមិនមែនកាត់ដេរ ដូចជា ម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្មឡើងយានយន្ត គ្រឿងបន្លំអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារឹម និងស៊ីម៉ង់ត៍ជាដើម ទាំងសម្រាប់បម្រើឲ្យការនាំចេញ និងតម្រូវការទីផ្សារក្នុងស្រុក ត្រូវបានរំពឹងថា នៅរក្សាបានកំណើន ល្អប្រសើរដោយសារការពង្រីកមូលដ្ឋានផលិតកម្មផលិតផលមិនមែន កាត់ដេរនៃវិនិយោគដែលមានស្រាប់ទាំងក្នុងនិងក្រៅតំបន់សេដ្ឋកិច្ច ពិសេស ការរំពឹងទុកនៃនិន្នាការផ្លាស់ប្តូរទីតាំងរបស់រោងចក្រមួយ

ចំនួនមកកម្ពុជា ដែលបណ្តាលមកពីឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងការបង្វែរពីប្រាក់ផលិតកម្មសកលមកជាប្រាក់ផលិតកម្មក្នុង តំបន់ ក្នុងបរិការណ៍នៃវិបត្តិកូវីដ-១៩ ។

- វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រា ទាប ៣,៦% ក្នុងឆ្នាំ២០២១ បើប្រៀបធៀបនឹងកំណើនអវិជ្ជមានក្នុង អត្រា -៣% ក្នុងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនៃការងើប ឡើងវិញក្នុងកម្រិតទាបនៃសកម្មភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័យ ទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកបន្ទាប់ពីវិបត្តិកូវីដ-១៩ ។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថា នឹងមាន កំណើនវិជ្ជមានឡើងវិញ ប៉ុន្តែស្ថិតក្នុងកម្រិតទាបនៅឡើយ ទាំង ទំហំ និងអត្រាកំណើន ដោយសារការធ្លាក់ចុះលទ្ធភាពក្នុងការធ្វើ ដំណើរកម្សាន្តហើយអនុវិស័យនេះអាចត្រូវការរយៈពេលពី ២ ទៅ ៣ ឆ្នាំ ដើម្បីអាចងើបទៅរកទំហំដែលធ្លាប់មានមុនពេលមានវិបត្តិ ។ លើសពីនេះ កម្ពុជាអាចប្រឈមនឹងការប្រកួតប្រជែងខ្ពស់ ដោយ សារបណ្តាប្រទេសដែលជាគោលដៅទេសចរណ៍ដទៃទៀត សុទ្ធតែ មានវិធានការរៀងៗខ្លួនក្នុងការស្រូបយកភ្ញៀវទេសចរ បន្ទាប់ពី ស្ថានភាពនៃវិបត្តិនេះបានធូរស្រាល ។ អនុវិស័យលក់ដុំ-រាយត្រូវ បានព្យាករថា នឹងមានកំណើនងើបឡើងបន្តិច ប៉ុន្តែទាបជាងនិទ្ទាការ ធម្មតា ដែលគាំទ្រដោយការងើបឡើងជាបណ្តើរៗនៃសកម្មភាព ប្រើប្រាស់ក្នុងស្រុក ដោយឆ្លុះបញ្ចាំងតាមរយៈឥរិយាបថចាយវាយ របស់ប្រជាពលរដ្ឋរួមផ្សំនឹងការវិលត្រឡប់មកនៃភ្ញៀវទេសចរអន្តរជាតិ បន្តស្ថិតក្នុងកម្រិតទាប ។ ទន្ទឹមនេះ អនុវិស័យ ដឹកជញ្ជូន និង គមនាគមន៍ ត្រូវបានរំពឹងថា នឹងងើបឡើងវិញ បន្ទាប់ពីសកម្មភាព សេដ្ឋកិច្ចត្រឡប់មកភាពប្រក្រតី ហើយនិទ្ទាការកើនឡើងនៃការប្រើប្រាស់ ប្រព័ន្ធប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត និងការវិនិយោគបន្ថែមលើ ហេដ្ឋារចនាសម្ព័ន្ធ នឹងបន្តជំរុញឲ្យអនុវិស័យគមនាគមន៍កាន់តែ រីកចម្រើនក្នុងរយៈពេលមធ្យម ។

- វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថា កើនឡើងក្នុងអត្រា ១,៦%

ក្នុងឆ្នាំ ២០២១ ពីកំណើន ០,៩% ក្នុងឆ្នាំ ២០២០ ដោយសារការ កើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យ នេសាទ ។ អនុវិស័យ ដំណាំត្រូវបានព្យាករថា នឹងសម្រេចបាន កំណើនខ្ពស់ជាងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវកំណើន ផលិតកម្មកសិកម្ម ស្របពេលដែលថ្លៃ និងតម្រូវការខាងក្រៅមាន ការកើនឡើង។ ជាមួយគ្នាផងដែរ អនុវិស័យចិញ្ចឹមសត្វត្រូវបាន ព្យាករថា នឹងបន្តកំណើនវិជ្ជមានគាំទ្រដោយភាពល្អប្រសើរនៃថ្លៃ សាច់ជ្រូក ។ ទន្ទឹមនេះ អនុវិស័យនេសាទ ត្រូវបានព្យាករថានឹងមាន កំណើនខ្ពស់ជាងឆ្នាំ ២០២០ បន្តិច ដែលត្រូវបានជំរុញដោយ កំណើនល្អនៃអនុវិស័យវារីវប្បកម្ម ។

- អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុង កម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ៣,១% ក្នុងឆ្នាំ ២០២១ ដោយ សារការរំពឹងទុកការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ បន្ទាប់ពី ការធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ ២០២០ ។

- អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ត្រូវបានប៉ាន់ ស្មានថា នឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៦៥ រៀល ក្នុងមួយ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ជំនឿទុកចិត្តពីសំណាក់សាធារណជនលើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារ ជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ ។

- ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថា រួមតូចបន្តិចមកត្រឹម ១៧,៣%នៃផ.ស.ស ដោយសារការរំពឹងនៃ ការងើបឡើងវិញសន្សំៗនូវការនាំចេញ និងវិស័យទេសចរណ៍ ។

- ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១៦ ៩៨១ លានដុល្លារអាមេរិក និងធានាការនាំចូលបាន ៨ខែ ដោយហេតុថា ការនាំចូលរបស់កម្ពុជា ក៏នឹងងើបឡើងបន្តិចវិញ។

តមកពីឆ្នាំទី ២២

លោកបន្តថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើការរៀបចំឥណទានឡើងវិញ ដល់អតិថិជនដែល កំពុងជួបប្រទះការលំបាកដោយសារវិស័យកូវីដ ១៩ បានចំនួន ជាង ២៨ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ចំនួន៤.៤៣៦,៥១ លាន ដុល្លារ អាមេរិកស្មើនឹង ១១,៩២% នៃសមតុល្យឥណទានសរុប ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវដល់ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មេត្តាយោគយល់ដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលលិចលង់ដោយទឹកជំនន់និងវិបត្តិនៃជំងឺ កូវីដ-១៩ ដោយសូមបន្តបន្ថយនូវពេលវេលានៃការសងប្រាក់ពន្យារ- ពេល នៃ ការសងប្រាក់ ឬអាចការបន្ថយអត្រាការប្រាក់ជូនពួកគាត់ ជាដើម។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ស្ថាប័ន ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្វើអាជីវកម្មត្រូវការផលចំណេញ ប៉ុន្តែបើចំណេញលើការលំបាករបស់ប្រជាជនក៏ពុំមែនជាការសប្បាយ រីករាយនោះដែរ ។ សម្តេចសង្ឃឹមថា គ្រប់ធនាគារ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ទាំងអស់នោះចូលរួមអនុវត្តន៍តាមការអំពាវនាវរបស់ សម្តេច ។

សម្តេចតេជោក៏បានជំរុញឲ្យធនាគារជាតិនៃកម្ពុជា និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តធ្វើការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញ- វត្ថុ និងស្ថាប័នធនាគារ ឲ្យមានការយោគយល់ដល់ប្រជាពលរដ្ឋ ដែលបាត់បង់ប្រាក់ចំណូល ដោយសារជំងឺកូវីដ១៩ និងដោយសារ គ្រោះទឹកជំនន់ ផងដែរ។



វិធីការការពារសុខភាពរបស់លោកអ្នកពីជំងឺ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់



ក្នុងចន្លោះខែធ្នូ ដល់ខែមករា រៀងរាល់ឆ្នាំ ខ្យល់ត្រជាក់នៃរដូវរងា និងមកដល់ហើយ ជាពិសេសលោកអ្នកដែលរស់នៅតំបន់ត្រជាក់។ លោកអ្នកត្រូវចេះការពារខ្លួន ពីជំងឺដង្ហាត់ដែលអាចកើតមានដូចជា ជំងឺផ្លូវដង្ហើម អាល់លើកហ្ស៊ី ជំងឺផ្លូវដង្ហើមបណ្តាល មកពីវីរុស និងរោគ ស្រ្តីតូកូក ដែលបង្កឲ្យលោកអ្នកមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និង រលាក ក្រពះពោះវៀន ដោយ ពណ៌ក្រហមជាដើម។

ដើម្បីថែរក្សាខ្លួនលោកអ្នក និងក្រុមគ្រួសារ ជាពិសេសមនុស្ស ចាស់ជរា ទារក និងកុមារ ពីជំងឺក្នុងរដូវរងានេះ យើងត្រូវស្លៀកពាក់ អាវក្រាស់ៗ រុំកន្ទឹមកន្ទៀង ពាក់មួក និងស្រោមដៃដង្ហោ ដើម្បីការពារកុំ ឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សា កំដៅក្នុងខ្លួនជាធម្មតា។ ប្រសិនបើលោកអ្នកមានរោគសញ្ញាពិបាកដក ដង្ហើមគ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំឬមានបញ្ហាសុខភាពផ្សេងទៀត សូមស្វែងរកការព្យាបាលវេជ្ជសាស្ត្រនៅគ្រឹះស្ថានសុខាភិបាល ។ ពេលធ្វើដំណើរត្រូវប្រាកដថា សុខភាពរបស់ លោកអ្នកល្អធម្មតា ប្រសិន បើគិតថា លោកអ្នក មានជំងឺផ្តាសាយ ឬមិនស្រួលខ្លួន (ឈឺ) គួរពន្យា

ពេលធ្វើដំណើររង់ចាំរហូតដល់មាន សុខភាពស្រួលប្រសើរយ៉ាងហោច ណាស់ ២៤ ម៉ោង។ មិនត្រូវប្រើប្រាស់ឱសថ ប្រភេទ អង់ទីប៊ីយូទិក (ថ្នាំផ្សុះ) ដោយគ្មាន វេជ្ជបញ្ជា ឡើយ។ ពេល ក្អក ឬកណ្តាស សូម ខ្ទប់មាត់ ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត ។ លាងសម្អាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹក។ ចៀសវាងយកដៃទៅប៉ះពាល់ ភ្នែក ច្រមុះ និងមាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាត ទេនោះ។

សម្រាប់ទារក កុមារ និងមនុស្សមានវ័យចំណាស់ ក្នុងរដូវរងានេះ ពិតជាមានហានិភ័យខ្ពស់ណាស់ ទាក់ទងនឹងជំងឺបណ្តាលមកពី អាកាស ធាតុត្រជាក់ ។ ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ ។ ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយឲ្យបានគ្រប់បានទេ បើ គ្មានជំនួយការត្រឹមត្រូវពីអ្នកថែទាំពួកគេ។ ដើម្បីចៀសវាងពីជំងឺនៃ អាកាសធាតុចុះត្រជាក់នេះ ទារកអាយុតិចជាងមួយឆ្នាំមិនគួរឲ្យដេក នៅក្នុងបន្ទប់ត្រជាក់ទេ។ ត្រូវស្លៀកសម្លៀកបំពាក់ ដែលកក់ក្តៅ និង ដណ្តប់ក្បាលសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសីតុណ្ហភាពឲ្យបាន កក់ក្តៅសម្រាប់ខ្លួនប្រាណទារក ។ មនុស្សវ័យចំណាស់វិញ អាចបណ្តាល ឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរដោយសារមនុស្សវ័យចំណាស់ មានកំដៅរាងកាយតិច ការរំលាយអាហារក្នុងរាងកាយយឺតនិងសកម្មភាព រាងកាយ មានតិច ចុះថយ ជាពិសេសអ្នកមាន ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ កុមារ និងមនុស្សវ័យចំណាស់ គួរស្លៀកពាក់ឲ្យបាន ច្រើនជាងដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួន។ ប៉ុន្តែត្រូវចៀសវាងសម្លៀកបំពាក់ តឹង ដែលអាចរំខាន ដល់ចរាចរណ៍ ក្នុងរាងកាយ និងបណ្តាលឲ្យ បាត់បង់កំដៅរាងកាយទៅវិញ។ ត្រូវពាក់មួកនិងស្រោមជើងដើម្បីរក្សា កំដៅក្នុងរាងកាយ និងត្រូវពិសោធកុំឲ្យបានញឹកញាប់ ដើម្បីចៀសវាង ការបាត់បង់ជាតិទឹកនៅពេលសំរាំងខិតខំទប់ទល់ទៅ នឹងភាពត្រជាក់។

អាហារ ៦ មុខជំនួយដល់សុខភាពក្រពះនិងសម្រួលដល់អាការឈឺក្រពះភ្លាមៗ

ដើម្បីជំនួយដល់សុខភាពពោះវៀន និងក្រពះ ឱ្យមានដំណើរការ ល្អក្នុងមុខងាររបស់ខ្លួន និងការការពារក្រពះមិនឱ្យងាយឈឺ សូមលោក អ្នកទទួលទានអាហារ និងផ្លែឈើខាងក្រោមនេះ៖ ១- ទទួលទាន ប្រទាលកន្ទុយក្រពើក្នុងបរិមាណសមល្មមក្នុងមួយថ្ងៃ គឺជួយសម្រួល ដល់អាការឈឺក្រពះ។ ២- ឧស្សាហ៍ជីកតែខ្លី ឬបរិភោគអាហារផ្សំពីខ្លី គឺជួយសម្រួលដល់អាការឈឺក្រពះ។ ៣- ចេក ១ ផ្លែក្នុងមួយថ្ងៃ គឺជួយ បង្កើន "ថាមពល" សម្រាប់ប្រព័ន្ធរំលាយអាហារ។ ៤- ល្អុង ពិសា សមល្មម គឺជួយជំរុញក្នុងការបង្កើតជាតិអាស៊ីតល្អសម្រាប់រាងកាយ។ ៥- ប៉ោម ១ ផ្លែក្នុងមួយថ្ងៃ គឺជំនួយដល់សុខភាពក្រពះ និងជួយបន្ថយ អាការឈឺក្រពះភ្លាមៗ។ ៦- ដូង ១ ពិសាសមល្មម គឺជួយកម្ចាត់បាក់ ឆើកក្នុងពោះវៀន។

បញ្ជាក់បន្ថែមពីលើនេះដែរ សម្រាប់លោកអ្នកដែលមានអាការឈឺ

ក្រពះ សូមពិសាប្រទាលកន្ទុយក្រពើ ឬជីកតែខ្លី ឬផ្លែប៉ោម ដើម្បីសម្រួលដល់ អាការឈឺក្រពះឱ្យបានឆ្លើយតបភ្លាមៗ។ ជាមួយគ្នានេះដែរ សូមកុំទទួល ទានបន្លែនៅ ឬអាហារផ្សេងៗទៀតដែលនៅក្នុងអំឡុងពេលឈឺក្រពះ។





ពន្លឺមករា

(បទពាក្យ ៧)

- ១- ជំនោរឧត្តរ បរមក្សត្រា ផ្តល់ធាតុត្រជាក់បាចព្រះព្រំ
នាំសពិដោរ គ្លិនស្រូវទុំ ប្រហើរហឺ សព្វនាសា។
- ២- សន្សើមផ្សែងក្រូច ដូចព្រិលស ស្របពេលទិន្នករ ចរយាត្រា
ចេញចាកកាត្រី ស្បែកអន្តការ ព្រះសូត្រថ្នាំ រះជាថ្មី។
- ៣- ជំនោរមករា នាដើមឆ្នាំ ខ្មែរយើងចងចាំ ទាំងប្រុសស្រី
មាតុភូមិឆ្លង គ្រោះអន្យតិរិយ មានជីវិតថ្មី ផុតគុកកម្ម។
- ៤- ធ្មេចបើក បើកធ្មេចភ្លេចមិនបាន របបតិរបាន ជាងបីឆ្នាំ
ក្រាំងមាសពាសផ្កាម ឆ្មាមបណ្តាំ បន្តចងចាំ ជាប្រវត្តិ។
- ៥- មហាអស្ចារ្យ មហាផ្លោះ មហាឃ្លាងខ្មោះ មហាព្រាត់
មហាសំពង វាយឆាកទាត់ មហាបិទមាត់ ហាមតវ៉ា។
- ៦- មហាវេកដី ដឹកប្រឡាយ មហាគាស់កាយ ខំកាប់គ្នា
មហាហៅហាត់ អត់អាហារ មហាឈឺផ្សា មហាឆ្មាន។
- ៧- មហាស្មោះត្រង់ នឹងអង្គការ មហាប្តេជ្ញា ខំសូត្ររៀន
មហាលត់ដំ ទ្រាំអត់ឃ្លាន មហាព្រមាន រៀនខន្តី។
- ៨- មហាលោតផ្លោះ អស់បីលាន មហាបំពាន សិទ្ធិសេរី
មហាត្បូងចប គល់ឫស្សី មហាប្រល័យ មិនរើសមុខ។
- ៩- អាសូរជីវិត ពិតរងកម្ម រស់ជាងបីឆ្នាំ ត្រាំក្នុងគុក
មិនដែលនឹកស្មាន បានផុតទុក្ខ ក្តីស្លាប់នឹងមុខ សោយសោកា។
- ១០- យើងក៏មិននឹកស្មានដល់សោះ មានទេវតាព្រោះដោះទុក្ខា
បក្សប្រជាជន ប្តូរប្តេជ្ញា សង្គ្រោះសង្គ្រោះ ខ្មែរប្រុសស្រី។
- ១១- ព្រះពាយបក់បោក ពពកខ្មៅ រសាត់បាត់ទៅ ផុតផែនដី
ព្រះសូរចាំងជះ ពន្លឺថ្មី នាថ្ងៃប្រាំពីរ ខែមករា។
- ១២- ឆ្នាំចិត្តប្រាំបួន យើងមិនភ្លេច ចាំជាប់ជានិច្ច ក្នុងចិត្ត
រំដោះជាតិខ្មែរ ផុតទុក្ខា មករាទាំងមូល ពន្លឺថ្មី ។

និពន្ធៈ សុខ សុធន



សុខភាពនៅដដែល

នៅសួនច្បារនៅតាមមាត់ទន្លេ ខាងមុខ
ព្រះបរមរាជវាំង លោក តាម៉ក់ និងលោកតា ម៉ែន
អង្គុយសំណេះសំណាលគ្នា៖
ម៉ក់៖ សុខភាពរបស់ខ្ញុំចេះតែចម្លងយូរពីមួយ
ថ្ងៃទៅមួយថ្ងៃ។ កាលពីក្មេងដើររាប់សិប

គឺឡើយម៉ែត្រអត់ទាន់ហត់ទេ។ ប៉ុន្តែសព្វថ្ងៃ ដើរត្រឹមតែមួយគីឡូម៉ែត្រ
ហត់ដង្ហក់ សឹងដកដង្ហើមមិនដល់គ្នាទៅហើយ។

ម៉ែន៖ ចំណែកខ្ញុំវិញ ខុសពីល្បងឯង កាលពីក្មេងសុខភាព
បែបណា ដល់មកចំណាស់នេះ នៅតែយ៉ាងនោះដដែល អត់មាន
ប្រែប្រួលអីបន្តិចសោះ។

ម៉ក់៖ ប្រសើរណាស់អញ្ចឹង!

ម៉ែន៖ ប្រសើរយ៉ាងម៉េច? កាលពីក្មេងស្បែងអង្ករត្រឹមតែ៣០
គីឡូក្រាម ក៏ខ្ញុំលើកអត់រួចដែល
ដល់មកឥឡូវក៏នៅតែលើកអត់រួចដែល។

ទម្លាប់អាត្រក់

នាយឈុន ជាជនមានទម្លាប់អាត្រក់មួយគឺរាល់ពេលចូលហូប
អាហារក្នុងភោជនីយដ្ឋាន តែងតែយកកន្សែងសម្រាប់ជូតមាត់មក
រុំកខ្លួនឯងនាំឲ្យគេទើសភ្នែកគ្រប់គ្នា។ ឃើញដូច្នោះ អ្នករត់តុចូល
ទៅឱ្យប្រាប់៖

- លោកចង់ឲ្យភោជនីយដ្ឋានយើងខ្ញុំមានកិត្តិយសកាត់សក់
ឬការពុកមាត់ជូនទៀតមែនទេ?

តាមពិតអ៊ីចឹងសោះ

នាយ ជាម និងនាយ ជុក ជួបនិយាយគ្នាក្រោមម្លប់ព្រឹងក្បែរផ្ទះ ៖
ជាម៖ ផ្ទះខ្ញុំតាំងពីមានទូរស័ព្ទដៃគ្រប់គ្នា រាល់ម្តប់អាហារប្រែប្រួល
សម្លើមណាស់គឺ ឆ្ងាញ់ជាងមុនឆ្ងាយតែម្តង។

ជុក៖ ប្រហែលមកពីប្រពន្ធជាមង្គល់ខុសៗទៅទូរស័ព្ទទៅប្រើក្បា
ជាមួយមេចុងកោចណានៗប្រចាំហាងធំៗ ពីរឺពីរឺជាស្នំ មែនទេ?

ជាម៖ មិនមែនទេ តាមពិត គឺមកយាយប្តីខ្ញុំ ប្រើទូរស័ព្ទកម្លាំង
ម្តប់ពីហាងបាយឈ្មួញ ហើយបញ្ជាឲ្យគេយកមកផ្ទះហ្នឹងណា។

ជុក៖ អូហ្ន អ៊ីចឹងសោះ! ។

ប្រពន្ធបែបណា

ប៉ក់ និងប៉ាន់សុទ្ធសឹងជានិស្សិត សិក្សាជំនាញដឹកនាំរឿងភាព
យន្តសាសង្គ្រោះ

ប៉ក់៖ នែប៉ាន់ឯងរៀនផ្នែកដឹកនាំរឿងអ៊ីចឹង ថ្ងៃក្រោយឯងចង់
បានប្រពន្ធប្រកបការងារអ្វី?

ប៉ាន់៖ ខ្ញុំនឹងយកប្រពន្ធជាតូសម្តែងភាពយន្តនឹងឯង!

ប៉ក់៖ អូហ្ន ឯងរកអ្នកមានមុខរបរដូចគ្នា ដើម្បីកុំឲ្យមានការ
ប្រថុណ្ឌគ្នាមែនទេ?

ប៉ាន់៖ ខុសស្រឡះ តាមពិតគឺនៅពេលត្រឡប់មកដល់ផ្ទះវិញ
អ្នកសម្តែងរឿង ត្រូវតែស្តាប់បង្គាប់អ្នកដឹកនាំរឿង។

អ្នកឧបត្ថម្ភ ល្បឿនរហ័ស ប្រជាជន លេខ ២៣៥

១-	លោកជំទាវ	ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច .	៥០០.០០០ រ
២-	ឯ.ខ	កែ គឹមយ៉ាន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	លោកជំទាវ	ឃួន សុដារី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល.....	២០០ ដុល្លារ
៤-	ឯ.ខ	អូន ព័ន្ធមុនីរ័ត្ន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ខ	ថា ចាន់គុ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សនៃធនាគារជាតិ	៥០០.០០០ រ
៦-	ឯ.ខ	អ៊ុក វ៉ាន់ឌីន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ...	១០០ ដុល្លារ
៧-	ឯ.ខ	ហ៊ុន ម៉ែនម៉ៅ	សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ	២០០ ដុល្លារ
៨-	ឯ.ខ	ស៊ុន ចាន់ថុល	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសាធារណការនិងដឹកជញ្ជូន	៨០០.០០០ រ
៩-	ឯ.ខ	ចម ប្រសិទ្ធ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	៥០០.០០០ រ
១០-	ឯ.ខ	ហ៊ុន ណេង	ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា	១០០ ដុល្លារ
១១-	ឯ.ខ	រេង សាខុន	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ.....	៦០០.០០០ រ
១២-	ឯ.ខ	ប៉ាន សូស័ក្តិ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
១៣-	ឯ.ខ	ស្មើង សុខុម	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ.....	៥០០.០០០ រ
១៤-	ឯ.ខ	ថោង ខុន	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១៥-	ឯ.ខ	អ៊ុក សំហេង	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១៦-	ឯ.ខ	ព្រុំ សុខា	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងមុខងារសាធារណៈ	១០០ ដុល្លារ
១៧-	ឯ.ខ	ខៀវ កាញារីទ្ធ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងព័ត៌មាន	១០០ ដុល្លារ
១៨-	ឯ.ខ	អូសាន ហាស្សន	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៩-	ឯ.ខ	ជិត កេង	សមាជិកគណៈកម្មាធិការកណ្តាល.....	១០០ ដុល្លារ
២០-	ឯ.ខ	យូ ម៉ែនឡេង	សមាជិកគណៈកម្មាធិការកណ្តាល.....	១០០ ដុល្លារ
២១-	ឯ.ខ	គង់ វិបុល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
២២-	ឯ.ខ	អ៊ុក សាវុធ	ប្រធានគណៈកម្មាធិការនៃគណបក្សអាជ្ញាធរសេរីកម្ពុជាតិ	១០០ ដុល្លារ
២៣-	ឯ.ខ	ម៉េង ម៉ែននាង	ប្រធានគណៈកម្មការទី ១០នៃព្រឹទ្ធសភា	១០០ ដុល្លារ
២៤-	ឯ.ខ	នង វាសនា	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ	៥០០.០០០ រ
២៥-	ឯ.ខ	សុខ ផល	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	១០០ ដុល្លារ
២៦-	ឯ.ខ	ម៉ា ឈឿន	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២៧-	លោកជំទាវ	អ៊ុក ម៉ាលី	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២៨-	ឯ.ខ	ឆេង ចន	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០ ដុល្លារ
២៩-	ឯ.ឧបន្តិច	លី រេង	សមាជិកគណៈកម្មាធិការកណ្តាល និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ	១០០ ដុល្លារ
៣០-	គណៈកម្មការ ក៧១			៥០០.០០០ រ
៣១-	គណៈកម្មាធិការនៃគណបក្សក្រសួងបរិស្ថាន			៥០០.០០០ រ
៣២-	គណៈកម្មាធិការនៃគណបក្សក្រសួងកិច្ចការនារី			១០០ ដុល្លារ
៣៣-	គណៈកម្មាធិការនៃគណបក្សខេត្តបាត់ដំបង			១០០ ដុល្លារ
៣៤-	គណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប			១០០ ដុល្លារ
៣៥-	គណៈកម្មាធិការនៃគណបក្សខេត្តព្រះសីហនុ			១០០ ដុល្លារ
៣៦-	គណៈកម្មាធិការនៃគណបក្សខេត្តក្រចេះ			១០០ ដុល្លារ
៣៧-	គណៈកម្មាធិការនៃគណបក្សខេត្តកណ្តាល			១០០ ដុល្លារ
៣៨-	គណៈកម្មាធិការនៃគណបក្សខេត្តស្ទឹងត្រែង			១០០ ដុល្លារ
៣៩-	គណៈកម្មាធិការនៃគណបក្សខេត្តកែប			៥០០.០០០ រ
៤០-	ឯ.ខ	ប៉ា សុជាតិចន្ទ	ប្រធានគណៈកម្មាធិការនៃគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
៤១-	ឯ.ខ	ម៉ែន វិបុល	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
៤២-	ឯ.ខ	វ៉ា ថង	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
៤៣-	ឯ.ខ	អ៊ុច កា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តតាកែវ	១០០ ដុល្លារ
៤៤-	ឯ.ខ	អ៊ុន ចាន់ដា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តកំពង់ចាម.....	១០០ ដុល្លារ
៤៥-	ឯ.ខ	ផាន់ ចាន់ថុល	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តប៉ៃលិន	១០០ ដុល្លារ
៤៦-	ឯ.ខ	ស្វាយ សំរិទ្ធ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តមណ្ឌលគីរី.....	១០០ ដុល្លារ
៤៧-	ឯ.ខ	ប្រាក់ សុវណ្ណ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តព្រះវិហារ.....	១០០ ដុល្លារ
៤៨-	ឯ.ខ	មីម សុផា	សមាជិកគណៈកម្មាធិការកណ្តាល.....	១០០ ដុល្លារ
៤៩-	ឯ.ខ	យូ គិរីម្យ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
៥០-	ឯ.ខ	ម៉េង សាឡើង	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តស្ទឹងត្រែង	៥០០.០០០ រ
៥១-	ឯ.ខ	អ៊ុច គឹមនាង	អភិបាលរង ខេត្តពោធិ៍សាត់	១០០ ដុល្លារ
៥២-	ឯ.ខ	ម៉េង ជីមហ៊ុយ	ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា	២០០.០០០ រ
៥៣-	ឯ.ខ	លីម គាន់ហោ	សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
៥៤-	ឯ.ខ	ម៉េង ម៉ែនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
៥៥-	គណៈកម្មាធិការនៃគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ			២០០.០០០ រ
៥៦-	គណៈកម្មាធិការនៃគណបក្សអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា :			២០០.០០០ រ
៥៧-	គណៈកម្មាធិការនៃគណបក្សខេត្តបន្ទាយមានជ័យ			៥០ ដុល្លារ
៥៨-	គណៈកម្មាធិការនៃគណបក្សខេត្តកំពត			៥០ ដុល្លារ
៥៩-	ឯ.ខ	អាយ ខន	សមាជិកព្រឹទ្ធសភា	៥០ ដុល្លារ

អ្នកឧបត្ថម្ភ ឥស្សនាវដ្តី ប្រជាជន លេខ ២៣៥

៦០-	ឯ.ឧ	ជុំ	យូរហៀង	អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង.....	៥០ ដុល្លារ
៦១-	លោក	អ៊ុក	អ័រត្រា	អភិបាលរងខេត្តកោះកុង	២០០.០០០ រ
៦២-	ឯ.ឧ	ជាន	ម៉េរណ	អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង.....	២០០.០០០ រ
៦៣-	ឯ.ឧ	អ៊ុក	ជានរិ	អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល.....	២០០.០០០ រ
៦៤-	ឯ.ឧ	ថា	យ៉ាវ	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២៣៦.៤៧០ រ
៦៥-	ឯ.ឧ	ប៉ាវ	មាមមាត	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៦៦-	ឯ.ឧ	ម៉ៅ	ម៉ុនណារិន	សមាជិកគណៈកម្មាធិការកណ្តាល	២០០.០០០ រ
៦៧-	ឯ.ឧ	ចាយ	មូរិន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៦៨-	ឯ.ឧ	សូស	យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	២០០.០០០ រ
៦៩-	ឯ.ឧ	លះ	គេន:វឌ្ឍនោ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៧០-	ឯ.ឧ	យូន	រ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៧១-	ឯ.ឧ	ហេន	សុ	រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៥០ ដុល្លារ
៧២-	លោកជំទាវ	មិថុនា	គូថង	ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង	៥០ ដុល្លារ
៧៣-	ឯ.ឧ	មូន	លីមហេន	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៧៤-	ឯ.ឧ	សេន	ឡេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៧៥-	ឯ.ឧ	តាយ	ឬទ្ធិសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៧៦-	ឯ.ឧ	ថោន	សំរោត	សមាជិកគណៈកម្មាធិការកណ្តាល	២០០.០០០ រ
៧៧-	ឯ.ឧបណ្ឌិត	ហែម	ថេង	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍.....	២០០.០០០ រ
៧៨-	ឯ.ឧ	អ៊ុន	មូរ៉ា	អគ្គស្នងការរងនគរបាលជាតិ ទទួលដែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌	២០០.០០០ រ
៧៩-	ឯ.ឧ	សុខ	ខេមរិន	អនុប្រធានក្រុមការងារចុះស្រុកកញ្ជ្រៀច និងប្រធានក្រុមការងារចុះឃុំកញ្ជ្រៀច	២០០.០០០ រ
៨០-	ឯ.ឧ	ខៀន	ជូ	ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ	២០០.០០០ រ
៨១-	ឯ.ឧ	យុន	ហេន	ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	៥០ ដុល្លារ
៨២-	ឯ.ឧ	ចៀ	សាម៉ុន	រដ្ឋលេខាធិការក្រសួងដែនការ	១៥០.០០០ រ
៨៣-	ឯ.ឧ	ម៉ែន	ស៊ីផាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៨៤-	ឯ.ឧ	ណាយ	ស្រួន	សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ខេត្តមណ្ឌលគីរី	១០០.០០០ រ
៨៥-	គណៈកម្មាធិការគណបក្ស គប្ប				១០០.០០០ រ
៨៦-	ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ				១០០.០០០ រ
៨៧-	ឯ.ឧ	កាយ	សំរួម	ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សខេត្តកោះកុង	១០០.០០០ រ
៨៨-	លោកជំទាវ	ខុន	ស៊ុនអេន	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ រ
៨៩-	លោកជំទាវ	កុល	ឆារិន	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ រ
៩០-	លោកជំទាវ	ស្រី	គឹមឆយ	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ រ
៩១-	ឯ.ឧ	ណៅ	ចូក	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៩២-	ឯ.ឧ	ប៉ាន	ម៉ុនឡើង	រដ្ឋលេខាធិការក្រសួងដែនការ	១០០.០០០ រ
៩៣-	ឯ.ឧ	ជ្រុន	ថេរ៉ាវ៉ាត	រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	១០០.០០០ រ
៩៤-	ឯ.ឧ	ចាន់	ស៊ីណាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	១០០.០០០ រ
៩៥-	ឯ.ឧ	ម៉ែន	ប័នសុខេមរា	អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៩៦-	ឯ.ឧ	ស៊ីម	ស៊ីថា	អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១០០.០០០ រ
៩៧-	លោក	គឹម	ម៉ុនឡា	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៩៨-	លោក	ហូ	ជារីណា	ប្រធានការិយាល័យរដ្ឋបាល នៃធនាគារជាតិ	១០០.០០០ រ
៩៩-	លោក	ហ៊ុន	សុខុឡ	មន្ត្រីគណៈយោសាសនាអប់រំនៃគណៈកម្មាធិការកណ្តាល	១០០.០០០ រ
១០០-	លោក	គាត	ហ៊ុន	អភិបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ	១០០.០០០ រ
១០១-	គណៈកម្មាធិការសាខាគណបក្សមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្វាយរៀង				១០០.០០០ រ
១០២-	គណៈកម្មាធិការគណបក្ស ស្រុកបន្ទាយសិរីសោភ័ណ ខេត្តកំពង់ចាម				១០០.០០០ រ
១០៣-	គណៈកម្មាធិការនៃគណបក្សស្រុកស្វាយរៀង ខេត្តស្វាយរៀង				១០០.០០០ រ
១០៤-	គណៈកម្មាធិការសាខាគណបក្ស មន្ទីរសុខាភិបាល មន្ទីរសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ខេត្តស្វាយរៀង				១០០.០០០ រ
១០៥-	ឯ.ឧ	ជាន	ក្រូច	ទីប្រឹក្សាក្រសួងព័ត៌មាន ខេត្តកំពង់ចាម	១០០.០០០ រ
១០៦-	លោក	គឹម	សុរិសុណ	ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម	១០០.០០០ រ
១០៧-	លោក	ឯម	កុសល	ស្នងការនគរបាលខេត្តកំពង់ចាម	១០០.០០០ រ
១០៨-	លោក	ឌុន	ណាត	អភិបាលស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម	១០០.០០០ រ
១០៩-	លោក	សាន់	ជារិទ្ធិ	ប្រធានមន្ទីររ៉ែ និងហែមពល ខេត្តមណ្ឌលគីរី	១០០.០០០ រ
១១០-	លោក	ម៉ុន	សុរ	ប្រធានមន្ទីរសុខាភិបាល ខេត្តមណ្ឌលគីរី	១០០.០០០ រ
១១១-	លោក	ណាយ	ប័នតារា	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគីរី	១០០.០០០ រ
១១២-	លោក	ចិន	សុវិហាន	ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគីរី	១០០.០០០ រ
១១៣-	លោក	កែវ	សុភក្តិ	ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគីរី	១០០.០០០ រ
១១៤-	លោក	រេន	គឹមឡេង	ប្រធានពន្ធនាគារ ខេត្តមណ្ឌលគីរី	១០០.០០០ រ
១១៥-	លោក	សៀក	មុនី	អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគីរី	១០០.០០០ រ
១១៦-	គណៈកម្មាធិការនៃគណបក្ស ក្រុងកោះរ៉ែ				១០០.០០០ រ
១១៧-	ឯ.ឧ. ឧកញ៉ា	សន	កុសល	សមាជិកគណៈអចិន្ត្រៃយ៍គណបក្សក្រុងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគណបក្សក្រុងព្រះសីហនុ	២០ ដុល្លារ
១១៨-	ឯ.ឧ	ម៉ែន	ឌុយ	ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគីរី	៥០.០០០ រ

អ្នកឧបត្ថម្ភ ស្សនាវដ្តី ប្រជាជន លេខ ២៣៥

១១៩- លោកជំទាវ	ម៉ីន	ហាននាវី	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន.....	៥០.០០០៛
១២០- ឯ.ឧ	ពត	ចាន់នី	អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទះ.....	៥០.០០០៛
១២១- ឯ.ឧ	អ៊ុន	តាសី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង.....	៥០.០០០៛
១២២- ឯ.ឧ	ស៊ុន	សុផល	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង.....	៥០.០០០៛
១២៣- ឯ.ឧ	លី	សារ៉េត	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង.....	៥០.០០០៛
១២៤- ឯ.ឧ	ដូង	សាឡើង	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង.....	៥០.០០០៛
១២៥- ឯ.ឧ	ក្លែង	ដារ៉ា	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង.....	៥០.០០០៛
១២៦- លោកវេជ្ជបណ្ឌិត	នេវ	ម៉ីង	ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង.....	៥០.០០០៛
១២៧- លោក	ជា	ឧត្តម	អាជីវករ លក់ដូរ.....	៥០.០០០៛
១២៨- ឯ.ឧបណ្ឌិត	ចិន	ហានហេង	ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ.....	៥០.០០០៛
១២៩- ឯ.ឧ	ហេង	ចន្ទនា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ.....	៥០.០០០៛
១៣០- ឯ.ឧ	ស៊ាន	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ.....	៥០.០០០៛
១៣១- ឯ.ឧ	ជា	ឌុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ.....	៥០.០០០៛
១៣២- ឧកញ៉ា	ទេព	ចិន្ទី	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ.....	៥០.០០០៛
១៣៣- លោក	ឆេង	សុភក្រ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ.....	៥០.០០០៛
១៣៤- លោកជំទាវ	តាភ	ណារិន្ទ	ប្រធានសាខាបក្សវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ.....	៥០.០០០៛
១៣៥- លោក	តេង	នី	នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ.....	៥០.០០០៛
១៣៦- លោក	ចង្វ	ឌីណា	ប្រធានសាខាពន្ធដារ ខេត្តកំពង់ឆ្នាំង.....	៥០.០០០៛
១៣៧- លោកស្រី	សៀ	ច័ន្ទថា		៥០.០០០៛
១៣៨- ឯ.ឧ	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៣៩- លោក	គឹម	សុចន្ទនា	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៤០- ឯ.ឧ	លីម	សុថេត	ប្រធានគណៈយោសនាអប់រំនៃគណបក្សខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៤១- ឯ.ឧ	សុន	សុមី	ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណបក្សខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៤២- លោក	ទួន	ណារ៉ា	ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៤៣- លោក	ហាស	ច័ន្ទពិសិដ្ឋ	ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៤៤- ឯ.ឧ	អ៊ុន	ស៊ីផាន	ប្រធានអនុក្រឹត្យនានាខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៤៥- លោក	ម៉ីង	គឹមស៊ីង	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៤៦- លោក	ហ៊ុយ	ឡេង	ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៤៧- លោក	អេង	គ្រីន	អាជីវករក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៤៨- លោក	អ៊ុយ	តាយ	អាជីវករក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៤៩- លោក	យ៉ឹម	ម៉ីនរ៉េង	ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៥០- លោក	ប៉ាន	ចន្ទនាសេដ្ឋ	ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៥១- លោក	យុត	ស៊ីនី	ប្រធានរតនាគារខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៥២- លោកស្រី	ម៉េង	គឹមហួយ	ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៥៣- លោក	រស់	សារ៉ុ	ប្រធានមន្ទីរកិច្ចការ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៥៤- លោក	ម៉ីក	ឡាយជី	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៥៥- លោក	ក្លែង	ម៉ីនឡើង	ប្រធានមន្ទីរឧស្សាហកម្ម និងសំបូរកម្មខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៥៦- លោក	ថា	សុផា	នាយកធនាគារជាតិ ខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៥៧- លោក	រេង	ណារិន្ទ	ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំបូរដីខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៥៨- លោក	ជុំ	ចន្ទឌី	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៥៩- លោក	ម៉ីន	លាងរេង	អភិបាលរងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៦០- លោក	លី	ចន្ទនារិន្ទ	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៦១- លោក	សិទ្ធិ	ឡេង	ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ.....	៥០.០០០៛
១៦២- ឯ.ឧ	ឡេង	ឈុនឡេង	ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង.....	៥០.០០០៛
១៦៣- លោក	អ៊ុត	ដារ៉ា	ស្នងការរងនគរបាល ខេត្តកំពង់ចាម.....	៥៥.០០០៛
១៦៤- ឯ.ឧ	ស្រី	តាឡើង	ប្រធានមន្ទីរគណបក្ស ខេត្តកំពង់ចាម.....	៥០.០០០៛
១៦៥- លោក	សុន	ឌី	ប្រធានគណៈយោសនាអប់រំ គណបក្សខេត្តកំពង់ចាម.....	៥០.០០០៛
១៦៦- លោក	ពួន	រុន	ប្រធានមន្ទីរឧ.ស.ក វិទ្យា.ប.វិ និងនានុវត្តន៍ ខេត្តកំពង់ចាម.....	៥០.០០០៛
១៦៧- លោក	ស្រី	សុភក្រ	ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម.....	៥០.០០០៛
១៦៨- លោក	លី	ចាន់មី	ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ចាម.....	៥០.០០០៛
១៦៩- លោក	លី	ម៉េងសាន	ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម.....	៥០.០០០៛
១៧០- លោក	សុខ	ស្រីម៉ីន	ប្រធានមន្ទីរសាធារណៈការ ដឹកជញ្ជូន ខេត្តកំពង់ចាម.....	៥០.០០០៛
១៧១- លោក	អ៊ុយ	ចិន្ទល	ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ចាម.....	៥០.០០០៛
១៧២- លោកស្រី	ចាន់	ចាន់នី	ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៣- លោក	សីង	តារ៉ុ	ប្រធានមន្ទីរវប្បធម៌ សិល្បៈ ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៤- លោកស្រី	តាន	ច័ន្ទមីតា	ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៥- លោក	ស៊ាន	សុគុន	ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៦- លោក	ស៊ុយ	ថាវីរៈ	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៧- លោក	ហេង	ឌុន្ទី	ស្នងការរងនគរបាលខេត្តកំពង់ចាម.....	៥០.០០០៛

អ្នកឧបត្ថម្ភ ព្យួរតារាង ប្រជាជន លេខ ២៣៥

១៧៨-	លោក	មីន	ឡាដា	អភិបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម.....	៥០.០០០\$
១៧៩-	លោក	មី	ម៉ីនា	ប្រធានមន្ទីរដែនការ ខេត្តកំពង់ចាម.....	៥០.០០០\$
១៨០-	លោក	ទូច	ចឿន	ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម.....	៥០.០០០\$
១៨១-	លោក	ខេង	ស្រេង	ស្នងការអនុវត្តន៍ខេត្តកំពង់ចាម.....	៥០.០០០\$
១៨២-	លោក	ដា	ដាង	ស្នងការអនុវត្តន៍ខេត្តកំពង់ចាម.....	៥០.០០០\$
១៨៣-	លោក	ដា	ចាន់ឌូ	ស្នងការអនុវត្តន៍ខេត្តកំពង់ចាម.....	៥០.០០០\$
១៨៤-	ឯ.ឧ	កែវ	ម៉ីនចន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៨៥-	លោក	សាយ	ម៉េងគឹម	អភិបាលរង ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៨៦-	លោកស្រី	មីន	ស៊ីមូន	អភិបាលរង ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៨៧-	លោក	ឈឹម	កាន	អភិបាលរង ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៨៨-	លោក	ដាក់	ម៉េងហ៊ាន	អភិបាលរង ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៨៩-	លោក	ហៀង	សុផាន	នាយករដ្ឋបាល ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៩០-	លោក	ឡា	សុខា	ស្នងការអនុវត្តន៍ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៩១-	លោក	សុខ	ឃាង	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៩២-	លោកស្រី	ដូច	ដាក់	ប្រធានរតនាគារ ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៩៣-	លោកស្រី	ម៉ាឈី	សុខនី	ប្រធានមន្ទីរកិច្ចការនារី ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៩៤-	លោក	តូច	សុផាន	ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៩៥-	លោក	ទូច	ស្មើ	ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៩៦-	លោក	ឈឹម	ស្រេង	ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៩៧-	លោក	សិ	ទូច	ប្រធានមន្ទីរបុរេប្រវត្តិ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៩៨-	លោក	ខឹម	សុផុន	ប្រធានមន្ទីរសង្គមកិច្ចអភិវឌ្ឍន៍យុវជន និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី.....	៥០.០០០\$
១៩៩-	លោក	សុខ	សារឿន	ប្រធានមន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២០០-	លោក	ម៉ៅ	ចំរើន	ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដី ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២០១-	លោក	អ៊ុន	គឹមឈិញ	ប្រធានសាខាពន្ធដារ ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២០២-	លោក	ហាង	ប្រណិ	ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២០៣-	លោក	ឡា	ច័បុល	អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២០៤-	លោក	ហៀង	សុវណ្ណារិទ្ធ	អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់ស្ថានីយ៍ ខណ្ឌដង្កោ.....	៥០.០០០\$
២០៥-	លោក	សេន	គឹមសាយ	ជំនួយការលេខាធិការក្រសួងធនធានទឹក និងឧតុនិយម.....	៥០.០០០\$
២០៦-	ឯ.ឧ	ថា	លេដ្ឋា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម.....	៥០.០០០\$
២០៧-	លោក	អ៊ុន	ចិត្ត	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម.....	៥០.០០០\$
២០៨-	លោក	ជឹម	ម៉ីនណេ	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ.....	៥០.០០០\$
២០៩-	លោក	ហៀង	ចិនៈ	អភិបាលរងក្រុងប៉ោលប៉ែតខេត្តបន្ទាយមានជ័យ.....	៥០.០០០\$
២១០-	ឯ.ឧ	សុវណ្ណ	សុភា	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ.....	៥០.០០០\$
២១១-	លោក	ដា	យុទ្ធារណ	ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តបន្ទាយមានជ័យ.....	៥០.០០០\$
២១២-	លោក	ឈឹម	គឹមហ្វា	ប្រធានទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបន្ទាយមានជ័យ.....	៥០.០០០\$
២១៣-	គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម				៥០.០០០\$
២១៤-	លោក	សៅ	ចន្ទវិរៈ	នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងកិច្ចការនារី.....	៥០.០០០\$
២១៥-	លោក	រៀង	ផែនឌូ	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២១៦-	លោក	ជឹម	ថាវី	ប្រធានមន្ទីរព្រៃសាសន៍ និងទូរគមនាគមន៍ ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២១៧-	ឯ.ឧ	ស៊ុន	តុឌី	រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម.....	៣០.០០០\$
២១៨-	ឯ.ឧ	មី	ប្រេម	ប្រធានគណៈយោសាសនាអប់រំនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ.....	៣០.០០០\$
២១៩-	លោក	ម៉ៅ	សុខឈឹម	អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះជួយខណ្ឌសែនសុខ ភ្នំពេញ.....	៣០.០០០\$
២២០-	លោក	សាន	គឹមរៀង	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តមណ្ឌលគិរី.....	៣០.០០០\$
២២១-	លោក	ហែង	បុណ្យរិល	មេបញ្ជាការកងរាជអាវុធបាត ខេត្តមណ្ឌលគិរី.....	៣០.០០០\$
២២២-	លោក	ធីម	សុទ្ធាត	ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី.....	៣០.០០០\$
២២៣-	លោក	ខែម	តារាម្យ	ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី.....	៣០.០០០\$
២២៤-	ឯ.ឧ	ប៊ុញ	សម្មៈ	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម.....	២០.០០០\$
២២៥-	ឯ.ឧ	ឈា	ម៉ីនឌូ	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម.....	៣០.០០០\$
២២៦-	ឯ.ឧ	ឈឹម	ចិន្យា	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម.....	២០.០០០\$
២២៧-	ឯ.ឧ	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០\$
២២៨-	លោកជំទាវ	ឈី	ចា	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង.....	២០.០០០\$
២២៩-	លោកជំទាវ	សៅ	សុផានី	អភិបាលរងខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៣០-	លោកជំទាវ	ម៉ុក	ឈាឌី	អភិបាលរងខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៣១-	ឯ.ឧ	សេក	សុខុម	ទីប្រឹក្សាក្រសួងព័ត៌មាន ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៣២-	លោក	អ៊ុត	សំណេន	អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់.....	២០.០០០\$
២៣៣-	លោក	ម៉ុ	តុឌា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង.....	២០.០០០\$
២៣៤-	លោក	ហ្មោក	សំណេន	សមាជិកក្រុមការងារចុះខេត្តខេត្តកណ្តាល.....	២០.០០០\$
២៣៥-	លោក	ម៉ម	ម៉ាឈី	អនុប្រធានគណៈយោសាសនាអប់រំនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ.....	២០.០០០\$
២៣៦-	លោក	ឈាង	សុវណ្ណារិទ្ធ	ប្រធានការិយាល័យរដ្ឋបាលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង.....	២០.០០០\$

អ្នកឧបត្ថម្ភ ឥស្សនាវដ្តី ប្រជាជន លេខ ២៣៥

២៣៧- លោក	ហ៊ុន	វ៉ាន់ធី	ប្រធានគណៈកម្មាធិការសាខាគណបក្សផ្សារអូរឫស្សី (ភ្នំពេញ)	២០.០០០\$
២៣៨- លោក	ទូ	ឆារ៉ា	ជំនួយការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ	២០.០០០\$
២៣៩- លោក	គង់	ណារីត្រី	មន្ត្រីអង្គការកិច្ចសហការដើម្បីកម្ពុជា (កាតូ) ខេត្តបន្ទាយមានជ័យ	២០.០០០\$
២៤០- លោក	ម៉ៅ	សូ	សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ	២០.០០០\$
២៤១- លោក	យួន	ឌុន្ទី	ប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ	២០.០០០\$
២៤២- លោក	ឈឿន	សេរីធួន	ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ	២០.០០០\$
២៤៣- លោក	ចាន់	ហេង	ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈគោល ទីរួមខេត្តបន្ទាយមានជ័យ	២០.០០០\$
២៤៤- លោក	ហុង	ប្រកប	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ	២០.០០០\$
២៤៥- លោក	យូ	ពៅ	អភិបាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ	២០.០០០\$
២៤៦- លោក	យ៉ឹម	សំណាង	អភិបាលស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ	២០.០០០\$
២៤៧- លោក	យ៉ង	តាំងកុយ	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ	២០.០០០\$
២៤៨- លោក	ឈុន	ឆាណា	ប្រធានការិយាល័យយុវជនសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ	២០.០០០\$
២៤៩- ឯ.ឧ	លី	សាមី	ប្រធានគណៈយោសាអប់រំគណបក្ស ខេត្តមណ្ឌលគិរី	២០.០០០\$
២៥០- ឯ.ឧ	ឡេង	ទន់	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី	២០.០០០\$
២៥១- លោក	ម៉េង	សម្បត្តិ	អភិបាលរង ខេត្តមណ្ឌលគិរី	២០.០០០\$
២៥២- លោក	ញ៉ុន	សិទ្ធិ	អភិបាលរង ខេត្តមណ្ឌលគិរី	២០.០០០\$
២៥៣- លោក	សេ	គឹមចន	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី	២០.០០០\$
២៥៤- លោក	ហ៊ុន	ចន្ទាវារ៉ា	ប្រធានមន្ទីរផែនការ ខេត្តមណ្ឌលគិរី	២០.០០០\$
២៥៥- លោក	ពុច	សុរិយា	ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តមណ្ឌលគិរី	២០.០០០\$
២៥៦- លោក	ឈាន	មូរិន	ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម	១៥.០០០\$
២៥៧- លោក	មេង	ហ៊ាន	ប្រធានមន្ទីរការងារ ខេត្តកំពង់ចាម	១៥.០០០\$
២៥៨- លោក	ឌី	គន	ប្រធានគណៈយោសាអប់រំស្រុកកងមាស ខេត្តកំពង់ចាម	១០.០០០\$
២៥៩- លោក	កែវ	ឌុន្ទី	ប្រធានមន្ទីរប្រៃសណីយ៍ ខេត្តកំពង់ចាម	១០.០០០\$
២៦០- លោក	អ៊ុន	ម៉េងថា	អនុប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ចាម	១០.០០០\$
២៦១- លោក	អ៊ី	វ៉ាន់ធី	មន្ត្រីស្តង់ការនគរបាល ខេត្តកំពង់ចាម	១០.០០០\$
២៦២- ឯ.ឧ	លេង	ហាវ៉ា	សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ	១០.០០០\$
២៦៣- លោកជំទាវ	គិន	ចង្ស	សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ	១០.០០០\$
២៦៤- លោក	ឈឿន	កែវយ៉ុង	នាយករដ្ឋបាល ខេត្តបន្ទាយមានជ័យ	១០.០០០\$
២៦៥- លោក	យ៉ឹម	លី	ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ	១០.០០០\$
២៦៦- លោក	ឈុន	ម៉ីនឈឿន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៦៧- លោក	សុខ	ចំណាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៦៨- លោក	ទួន	ពេជ្រ	សមាជិកគណៈកម្មាធិការត្រួតពិនិត្យគណបក្សក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
២៦៩- លោក	សែម	សំណាង	ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
២៧០- លោក	ម៉ឹម	ប្រុស	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
២៧១- លោក	ទួន	ចន្ទាវារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៧២- លោក	ថា	ចន្ទាវារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៧៣- លោក	សៅ	សម្ភារ	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
២៧៤- លោក	សៅ	សម្ភារ	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
២៧៥- លោក	ម៉េង	ម៉ីនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៧៦- លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៧៧- លោក	ធីតា	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០\$
២៧៨- លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៧៩- លោក	សុ	ផល្លី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៨០- លោក	ហួត	ចាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៨១- លោក	ធីម	ឌុន្ទារី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៨២- លោក	ឈុន	រៀងធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៨៣- លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៨៤- លោក	ទួច	សុផល្លា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៨៥- លោក	ជុំ	ឧត្តរា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៨៦- លោក	ឈុន	ម៉ីយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៨៧- លោក	កេត	ចាន់សាធួន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៨៨- លោក	ដឹម	ស៊ុនហេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០\$
២៨៩- លោក	យស	ផល	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០\$
២៩០- លោក	ឡាច	គីរីភ័ក្ត្រ	សមាជិកក្រុមការងារចុះស្រុកបាគ្នី ខេត្តព្រៃវែង	១០.០០០\$
២៩១- លោក	យន់	សារ៉ាម	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី	១០.០០០\$

ការផ្លាស់សាងសង់ចំរុះដែលបានបំពេញការក្នុងឆ្នាំ២០២០

